

ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ



រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ



របាយការណ៍ប្រចាំ ត្រីមាសទី៣ ឆ្នាំ២០១៩



គោលដៅយុទ្ធសាស្ត្រចម្បង របស់ រ.ទ.ស.ក. មានដូចខាងក្រោម៖

ពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នា នៅក្នុងរាជធានីភ្នំពេញ។ វិភាគថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។ តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។ ប្រៀបធៀបបែបយុទ្ធសាស្ត្រ ជាមួយបណ្តាអង្គការទឹកស្អាតនានា ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។



លេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា



លេខទូរស័ព្ទ: ៨៥៥(០)២៣៧២៤០៤៦
លេខទូរសារ: ៨៥៥(០)២៣៧២៧៥៧



អ៊ីមែល:
ir@ppwsa.com.kh



ស្ថានភាពហិរញ្ញវត្ថុ	ត្រីមាសទី៣		
	ឆ្នាំ២០១៩	ឆ្នាំ២០១៨	ឆ្នាំ២០១៧
ទ្រព្យសកម្មសរុប (ពាន់រៀល)	១.៥០១.៤៨៥.៨៦៧	១.៤៤៩.៤០៨.៨១៥	១.៣៦២.០១១.៧៧៧
បំណុលសរុប (ពាន់រៀល)	៥៨១.៧៤៨.៧៩៥	៥៥០.០៧០.៧២៩	៥២២.៨៨៦.៩៩១
មូលធនសរុប (ពាន់រៀល)	៩១៩.៧៣៧.០៧២	៨៩៩.៣៣៨.០៨៦	៨៣៩.១២៤.៧៨៦

លទ្ធផលហិរញ្ញវត្ថុ	ត្រីមាសទី៣		
	ឆ្នាំ២០១៩	ឆ្នាំ២០១៨	ឆ្នាំ២០១៧
ចំណូលសរុប (ពាន់រៀល)	៦៣.៩៣១.១៩៩	៥៨.០៣៤.៩០០	៥៤.២៤៦.៧៧១
ចំណេញមុនបង់ពន្ធប្រាក់ចំណេញ (ពាន់រៀល)	២៧.០៧២.៩១៩	១០.០៣៩.៩៣៦	១០.៤៣៨.៣៤២
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ (ពាន់រៀល)	២១.៦៦៧.៨៧៩	៧.២០៧.២០៩	៨.២១៧.៣៥៦
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ (ពាន់រៀល)	២១.៦៦៧.៨៧៩	៧.២០៧.១៨៨	៨.២២៩.៣៣៦

អនុបាតហិរញ្ញវត្ថុ	ត្រីមាសទី៣			
	ឆ្នាំ២០១៩	ឆ្នាំ២០១៨	ឆ្នាំ២០១៧	
អនុបាតសាធារណៈ				
អនុបាតសន្ទនីយភាព	អនុបាតចរន្ត (ចំនួនដង)	១,៦០	១,៧៩	២,៥៦
	អនុបាតចរន្តលឿន (ចំនួនដង)	០,៨៨	១,១៥	១,៩៧

អនុបាតសំណេញភាព	អនុបាតសំណេញភាព	ត្រីមាសទី៣		
		ឆ្នាំ២០១៩	ឆ្នាំ២០១៨	ឆ្នាំ២០១៧
អនុបាតសំណេញភាព	អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម (ភាគរយ)	១,៤៧	១,៨៩	២,៤៣
	អនុបាតចំណេញធៀបនឹងមូលធន (ភាគរយ)	២,៣៨	១,១៣	១,៩៧
	អនុបាតគម្លាតចំណេញដុល (ភាគរយ)	៣៤,៧១	២៤,២៩	២៨,៤៤
	អនុបាតគម្លាតចំណេញភាព (ភាគរយ)	៣៣,៨៩	១២,៤៧	១៥,១៧
	ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (រៀល)	២៤៩,១៣	៨៣,២១	៩៤,៦៣
អនុបាតលទ្ធភាពសងការប្រាក់ (ចំនួនដង)		៤៩,៦១	៣,២០	២,៤២


ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ នេះ

រ.ទ.ស.ភ. អាចធ្វើការផលិតទឹកស្អាតបាន ៥៧.២៤០.៨៩៣ម^៣ ស្មើនឹង ១០៧% នៃផែនការ និងដាក់បណ្តាញចែកចាយទឹកក្នុងរាជធានីភ្នំពេញបានប្រមាណ ៥៥.៩៥៩.៣០ម^៣ម៉ែត្រ។ តបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាប ដោយអនុវត្តគោលការណ៍ឧបត្ថម្ភធន និងបង់លំដាប់សំបុត្រអង្គការបានចំនួន៣៥១គ្រួសារ យើងបានប្រើប្រាស់ប្រាក់ឧបត្ថម្ភធនចំនួន ៧៣.០៨៤.៧៥០រៀល ដែលជាមូលនិធិរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទ្រព្យសកម្មមានចំនួនរហូតដល់ ១.៥០១.៤៨៥.៨៦៧.០០០រៀល ប្រាក់ចំណូលសរុបមានចំនួន ៦៣.៩៣១.១៩៩.០០០រៀល ក្នុងនោះចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ មានចំនួន ២៧.០៧២.៩១៩.០០០រៀល និងប្រាក់ចំណេញក្នុងការិយបរិច្ឆេទចំនួន ២១.៦៦៧.៨៧៩.០០០រៀល។




ក្រាហ្វិកអំពី ព័ត៌មានហិរញ្ញវត្ថុសង្ខេប


បម្រែបម្រួលតម្លៃភាគហ៊ុន (គិតជារៀល) និងទំហំជួញដូរ



ប្រាក់ចំណេញតាមបណ្តាឆ្នាំនីមួយៗ (លានរៀល)



ប្រាក់ចំណេញសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ (លានរៀល)



សមាសភាព ក្រុមប្រឹក្សាភិបាល





សេចក្តីថ្លែងរបស់ ប្រធានក្រុមប្រឹក្សាភិបាល



ឯកឧត្តម សឹម នារ៉ា
ប្រធានក្រុមប្រឹក្សាភិបាល

ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩នេះ

“ដោយទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាល ជាមួយនឹងការឧបត្ថម្ភ គាំទ្រពីក្រសួងអាណាព្យាបាលទាំងពីរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបំពេញភារកិច្ចដោយជោគជ័យ គ្រប់សកម្មភាពធុរកិច្ចរបស់ខ្លួន។ យើងកំពុងបន្តអភិវឌ្ឍសេវាទឹកស្អាតជារៀងរាល់ថ្ងៃ ទាំងគុណភាពទាំងបរិមាណដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាជននៃទីក្រុងភ្នំពេញនិងទីក្រុងតាខ្មៅនិងចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍន៍របស់ទីក្រុងទាំងពីរ។”

ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩នេះ រ.ទ.ស.ភ. បានទទួលបានចំណូលសរុប ៦៣.៩៣១.១៩៩.០០០រៀល និងប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ២៧.០៧២.៩១៩.០០០រៀល។

លទ្ធផលលម្អិតសរុបរបស់ភាគហ៊ុនិកមានចំនួន ២១.៦៦៧.៨៧៩.០០០រៀល។ ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (basic earnings per share) គឺ ២៤៩,១៣រៀល។ ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្មស្មើនឹង១,៤៧% ចំណែកឯផលចំណេញក្នុងមួយឯកតាមូលធនស្មើនឹង ២,៣៨%។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញវិនិយោគកសាងពង្រីកដំណើរការ និងជួសជុលថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។ ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្មសេវាកម្ម និងធានាគុណភាពទឹកស្អាតឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅអាជីវកម្ម-សេវាកម្ម និងឧស្សាហកម្ម។ ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀតដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុងឬក្រៅប្រទេសតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់។ សហប្រតិបត្តិការលើផ្នែកបច្ចេកទេសពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុង និងក្រៅប្រទេសដើម្បីពង្រីកនិងអភិវឌ្ឍ រ.ទ.ស.ភ. ទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។ ធានាឲ្យបាននូវចេរភាពដំណើរការផលិតកម្មអាជីវកម្មនិងហិរញ្ញវត្ថុដោយផ្សារភ្ជាប់ជាមួយប្រយោជន៍សង្គមបង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាសវិភាគកត្តាថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹកប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាអង្គការទឹកស្អាតនានាដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។

សេវាដ៍មានប្រសិទ្ធភាព

យើងនៅតែបន្តធានាការផ្គត់ផ្គង់ទឹកស្អាត២៤ម៉ោងលើ២៤ម៉ោងជាមួយនឹងគុណភាព ដែលអាចទទួលបានដោយផ្ទាល់ពីក្បាលរ៉ូប៊ីណេ។ ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩នេះ យើងផលិតបាន៥៧.២៤០.៨៩៣ម^៣។ ទន្ទឹមនេះយើងបានប្រើប៉ូលីអាលុយមីញ៉ូមក្លរាយ(PAC) ជំនួសសាច់ជូរវិញដើម្បីបង្កើនគុណភាពទឹក និងកាត់បន្ថយចំណាយលើសារធាតុគីមី។ ជាលទ្ធផលនៅក្នុងត្រីមាសនេះកំណើនអតិថិជនក្នុងគ្រាបានកើនចំនួន ៦.៣៩១បណ្តាញ។ ក្នុងនោះកំណើនអតិថិជនដែលមានចំណូលទាបចំនួន ៣៥១បណ្តាញដែលយើងតែងយកចិត្តទុកដាក់ជាទៀងទាត់។ ជាមួយគ្នានេះយើងបានខិតខំយ៉ាងស្វិតស្វាញ ក្នុងការរក្សាអត្រាទឹកបាត់បង់ ដែលជាសូចនាករដ៏សំខាន់ក្នុងវិស័យទឹកស្អាតឲ្យស្ថិតក្នុងកម្រិតលេខមួយខ្ទង់គឺ៨,៩៥%។



បានជ្រាបហើយរាល់សំណើផ្សេងៗដែលយើងបានទទួលពីអតិថិជន ពាក់ព័ន្ធនឹងសេវាទឹកស្អាតត្រូវបានដោះស្រាយទាន់ពេលវេលា
កំណត់។ បំពង់មេនាំទឹក និងបណ្តាញចែកចាយទឹកស្អាត ត្រូវបានពង្រីកជារៀងរាល់ថ្ងៃបំពង់ប្រវែង៥៥.៩៥៩,៣០ម៉ែត្រ ត្រូវបាន
ដាក់ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩នេះ។

ការអនុវត្តន៍ការងាររបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល បានជួបប្រជុំចំនួន ០២លើក ក្នុងត្រីមាសនេះ៖

១- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី១២ អាណត្តិទី៦ របស់ រ.ទ.ស.ភ. ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ :

រ.ទ.ស.ភ. បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញលើកទី១២ អាណត្តិទី៦ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩
វេលាម៉ោង ០៨:៣០នាទីព្រឹកនៅទីបាក់ការប្រតិបត្តិនៃ រ.ទ.ស.ភ.។ អង្គប្រជុំបានពិនិត្យនិងពិភាក្សាផ្លាស់ប្តូរយោបល់លើខ្លឹមសារ
លម្អិតនៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ភ. ដោយបានផ្តល់មតិណែនាំ និង/ឬ សម្រេចលើរបៀបវារៈ៖

១. ឯកភាពទទួលជ្រាបជារបាយការណ៍ លើរបាយការណ៍ស្តីពីលទ្ធផលការងារសេវាកម្មផ្ទៃក្នុង ត្រីមាសទី២ ឆ្នាំ២០១៩។
២. ឯកភាពលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី២ ដែលមានទឹកប្រាក់សរុបចំនួន
២.០៤៤.២៧៩.៤៧០ រៀល និងអុម៉ត-ឯកភាពលើផែនការលទ្ធកម្មកែតម្រូវ សម្រាប់ធនាសទី២ ឆ្នាំ២០១៩ ដែលមាន
ទឹកប្រាក់សរុបប្រមាណ ២.៧០៩.០០០.៣២០រៀល។
៣. ឯកភាពលើរបាយការណ៍លទ្ធផលការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គម អនុវត្តត្រីមាសទី២ ឆ្នាំ២០១៩
និងបានអនុម័ត-ឯកភាពតាមសំណើសុំមូលនិធិសម្រាប់ “ សង្គ្រោះនិយោជិត ” សម្រាប់ឆ្នាំ២០១៩ និងឆ្នាំបន្តបន្ទាប់។
៤. ឯកភាពទាំងស្រុងលើខ្លឹមសារនៃរបាយការណ៍លទ្ធផលការងារត្រីមាសទី២-ធនាសទី១ និងទិសដៅការងារត្រីមាសទី៣
ឆ្នាំ២០១៩។
៥. ឯកភាពទទួលជ្រាបជាព័ត៌មាន លើរបាយការណ៍ស្តីពីការរកសម្រួលថ្លៃទឹកថ្មី ដែលគ្រោងអនុវត្ត នាដើមខែមករា
ឆ្នាំ២០២០។
៦. អនុម័ត-ឯកភាពលើសំណើសុំដោះដូរដីជាកម្មសិទ្ធិរបស់ រ.ទ.ស.ភ. ដែលមិនប្រើការចំនួន០៤កន្លែង ដែលមានថ្លៃដើម
សរុបចំនួន ២.៩៤០.៨៣៤.០០០រៀល ដោយត្រូវអនុវត្តទៅតាមនីតិវិធី ដែលស្នើឡើងដោយ ឯកឧត្តម នេត មុនី ថាជា
គោលការណ៍សម្រាប់សហគ្រាសសាធារណៈទូទៅ ការលក់ និងដោះដូរអចលនទ្រព្យ ជាកម្មសិទ្ធិអង្គការរបស់ខ្លួន គប្បីត្រូវ
សុំគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលសិន ដោយមានក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ចូលរួមប្រជុំវាយតម្លៃ។ ក៏ប៉ុន្តែ
ករណីអង្គការយើងនេះ ជាក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈ ក្រុមប្រឹក្សាភិបាលអាចពិនិត្យ-សម្រេចបាន
ដូច្នេះហើយបានជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តម្រូវឲ្យយើងដាក់ស្នើសុំអនុម័ត ជាគោលការណ៍លើរបៀបវារៈ ដែល
ពាក់ព័ន្ធអចលនទ្រព្យអង្គការ មុននឹងដាក់ប្រជុំក្រុមប្រឹក្សាភិបាល។ រ.ទ.ស.ភ. គប្បីបង្កើតគណៈកម្មាធិការចម្រុះចុះវាយ
តម្លៃ និងជួលក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យឯករាជ្យ ២ឬ៣ ដែលមានចុះបញ្ជីត្រឹមត្រូវនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញ-
វត្ថុ ដើម្បីធ្វើការវាយតម្លៃ ដើម្បីបានតម្លៃជាមូលដ្ឋានជូនក្រុមប្រឹក្សាភិបាលពិនិត្យ-សម្រេច មុនពេលស្នើសុំសេចក្តីសម្រេច
ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
៧. ឯកភាពទទួលជ្រាបជាព័ត៌មានលើសំណើសុំការណែនាំបន្តលើការចំណាយអាករលើតម្លៃបន្ថែម (VAT) ក្នុងគម្រោងសាង
សង់រៀងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី២ និងស្នើឲ្យ រ.ទ.ស.ភ. អនុវត្តតាមមតិណែនាំរបស់ឯកឧត្តម ម៉ី វ៉ាន
ថា រ.ទ.ស.ភ. គប្បីធ្វើលិខិតទៅជម្រាបជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ករណីនេះ។
៨. ឯកភាពស្នើសុំលើសំណើសុំការណែនាំលើគម្រោងសិក្សាស្វែងរកលទ្ធភាពធ្វើវិនិយោគសាងសង់រោងចក្រ
ប្រព្រឹត្តកម្មទឹកស្អាតនៅលើដីបឹងតាមោក របស់ក្រុមហ៊ុន China Communications Construction Company
(CCCC) Ecological and Environmental Investment Co.,Ltd។
៩. ក្រោយពីបានស្តាប់ និងពិភាក្សាគ្នាលើសំណើសុំពិនិត្យ-ណែនាំករណីចាក់ដីបំពេញនៅប្រាំងទន្លេកោះនរា ធ្វើឲ្យប៉ះពាល់
ដល់ បណ្តាញលូបង្ហូរទឹករបស់រោងចក្រនិរោធក្រុមប្រឹក្សាភិបាលបានឯកភាពទទួលជ្រាបជាព័ត៌មាន និងបានណែនាំឲ្យ
រ.ទ.ស.ភ. ធ្វើលិខិតជូនទៅក្រសួង និងស្ថាប័នពាក់ព័ន្ធដើម្បីស្នើសុំជួយ អន្តរាគមន៍អំពីផលប៉ះពាល់ដែលបណ្តាលពីការ
អភិវឌ្ឍគម្រោងឯកជនមកលើលូបង្ហូរទឹករបស់រោងចក្រនិរោធក្រុមប្រឹក្សាភិបាល។

១០. បានអនុម័តឯកភាព៖

ក- ធ្វើការកែសម្រួលគណៈកម្មាធិការរបស់ក្រុមប្រឹក្សាភិបាល ដោយលុបចោលគណៈកម្មការគ្រប់គ្រងហានិភ័យ ដែលបានបង្កើតដោយសេចក្តីសម្រេច០៣០ស.ស.វ ចុះថ្ងៃទី១០ខែមករា ឆ្នាំ២០១៥ និងបញ្ចូល ឯកឧត្តម ម៉ី វ៉ាន់ និងលោក ឧកញ៉ា បាង យុនហ្វេង (អតីតសមាសសភាគណៈកម្មាធិការហានិភ័យ) ជាសមាជិកនៃគណៈកម្មាធិការសវនកម្ម ដែលត្រូវត្រួតពិនិត្យទាំងការងារហានិភ័យ និងមានលោក អាម សេងបូរ៉ា អភិបាលឯករាជ្យ ជាប្រធានគណៈកម្មាធិការសវនកម្ម។

ខ- បង្កើតគណៈកម្មាធិការតែងតាំង និងលាភការ ស្របតាមប្រកាសថ្មី លេខ០១១/១៨ គ.ម.ក/ប្រ. ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ របស់គណៈកម្មាធិការមូលបត្រកម្ពុជា ដោយមានសមាសភាពដដែល ពីគណៈកម្មាធិការតែងតាំង ដែលបានបង្កើតដោយសេចក្តីសម្រេចលេខ០៨៩ស.ស.វ.ច.ត ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ និងបានអនុម័តសាយដោយក្រុមប្រឹក្សាភិបាលក្នុងសម័យប្រជុំលើកទី១០ (វិសាមញ្ញ) កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។

គ- លេខាធិការដ្ឋាន ត្រូវត្រួតពិនិត្យផ្ទៀងផ្ទាត់នូវខ្លឹមសារក្នុងប្រការ១៥ ស្តីពីតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាភិបាលទៅនឹងការអនុវត្តជាក់ស្តែងរបស់ក្រុមប្រឹក្សាភិបាល ដើម្បីលេចឡើងនូវអ្វីដែលបានធ្វើ និងអ្វីដែលមិនទាន់បានធ្វើ ព្រមទាំងលើកសំណើដើម្បីដាក់ឆ្លងប្រជុំក្រុមប្រឹក្សាភិបាលលើកក្រោយ ធ្វើការពិនិត្យ-សម្រេច។

១១. សម្រេចលើកយករបៀបវារៈទី១១នេះ (សំណើសុំពិនិត្យ-អនុម័តកែសម្រួលលក្ខន្តិកៈបុគ្គលិក រ.ទ.ស.ក.) ទៅប្រជុំលើកក្រោយ។

១២. ផ្សេងៗ៖

- ក- បានឯកភាពទទួលជ្រាបជាព័ត៌មាន លើរបាយការណ៍ស្តីពីគម្រោងផ្គត់ផ្គង់ទឹកស្អាតតាខ្មៅ
- ខ- បានឯកភាពក្នុងការប្រើប្រាស់ត្រា រ.ទ.ស.ក ទៅលើហត្ថលេខារបស់ប្រធានក្រុមប្រឹក្សាភិបាល និងឲ្យ រ.ទ.ស.ក. អនុវត្តតាមការណែនាំរបស់ ឯកឧត្តម ម៉ី វ៉ាន់ (រ.ទ.ស.ក. ត្រូវធ្វើលិខិតទៅ គ.ម.ក ស្នើសុំផ្តល់របាយការណ៍ ឬកំណត់ហេតុស្តីពីលទ្ធផលនៃកិច្ចប្រជុំកន្លង ដែលបានកោះអញ្ជើញ រ.ទ.ស.ក. ចូលរួមប្រជុំ មកឲ្យ រ.ទ.ស.ក.។

២- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី១៣ អាណត្តិទី៦ របស់ រ.ទ.ស.ក. ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ :

រ.ទ.ស.ក. បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញលើកទី១៣ អាណត្តិទី៦ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ចាប់ពីម៉ោង១៤:៤៥ ត្រឹម ១៦:០០ នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ក.។ អង្គប្រជុំបានពិនិត្យនិងពិភាក្សាផ្លាស់ប្តូរយោបល់លើខ្លឹមសារលម្អិតនៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ក. ដោយបានផ្តល់មតិណែនាំ និង/ឬ សម្រេចលើរបៀបវារៈ៖

១. បានឯកភាពទទួលជ្រាបជាបាយការណ៍ស្តីពីលទ្ធផលការងារសវនកម្មផ្ទៃក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ និងបានអនុម័តលើផែនការសវនកម្មផ្ទៃក្នុងសម្រាប់ឆ្នាំ២០២០ ដោយត្រូវមានទាំងសវនកម្មពុំព្រាងទុក (surprise audit) និងសវនកម្មតាមដាន (followup audit)។

២. បានឯកភាព១០០% លើរបាយការណ៍លទ្ធផលការងារឆ្នាំ២០១៩ (៨ខែបូកប៉ានស្មាន៤ខែ) និងបានអនុម័ត-ឯកភាពជាឯកច្ឆន្ទលើសំណើដែលបានលើកឡើងសម្រាប់ផែនការឆ្នាំ២០២០ និងបានឯកភាពដំឡើងប្រាក់បៀវត្សរ៍សុទ្ធ១០០% ជូនដល់មន្ត្រី-និយោជិត ក្នុងក្របខណ្ឌទាំងបួន ព្រមទាំងលាភការក្រុមប្រឹក្សាភិបាល និងមន្ត្រីត្រួតពិនិត្យរដ្ឋមម រ.ទ.ស.ក.។

៣. បានអនុម័ត-ឯកភាពទាំងស្រុងលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មត្រីមាសទី៣ ឆ្នាំ២០១៩ ដែលមានទឹកប្រាក់សរុប ៥.៦៤២.៦៤៨.០០០រៀល និងគម្រោងផែនការកិច្ចលទ្ធកម្មសម្រាប់ឆ្នាំ២០២០ មានទឹកប្រាក់គ្រោងចំណាយសរុបសម្រាប់ឆមាសទី១ ចំនួន៣០.៧២៨.៨៥៩.០០០រៀល និងឆមាសទី២ ចំនួន១០.៨៧២.០០០.០០០រៀល។

៤. បានឯកភាពទាំងស្រុងលើលទ្ធផលរបាយការណ៍ប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គម អនុវត្តក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ និងបានអនុម័ត-ឯកភាពលើគម្រោងចំណាយសម្រាប់ឆ្នាំ២០២០។

៥. បានអនុម័ត-ឯកភាពលើសំណើសុំកែសម្រួលលក្ខន្តិកៈបុគ្គលិក រ.ទ.ស.ក.។

៦. បានអនុម័តទទួលយកជាគោលការណ៍ លើសំណើសុំពិនិត្យ-សម្រេចលើគោលការណ៍ទទួលយករោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងប្រព័ន្ធចែកចាយទឹក របស់រដ្ឋាករទឹកខេត្តត្បូងឃ្មុំ មកក្រោមការគ្រប់គ្រងរបស់ រ.ទ.ស.ក. តែស្នើ រ.ទ.ស.ក. ធ្វើការសិក្សារៀបចំផែនការអាជីវកម្មលម្អិត និងត្រូវពិនិត្យពិនិត្យវិធីនៃការផ្ទេរទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋាករទឹកត្បូងឃ្មុំ មកជារបស់ រ.ទ.ស.ក.។



៧. ក្រោយពីបានស្តាប់របាយការណ៍ស្តីពីលទ្ធផលដំណើរការកសាងឯកសារអភិបាលកិច្ចសាជីវកម្ម ក្រុមប្រឹក្សាភិបាលបានអនុម័តទទួលយកក្រុមមេធាវី អេច.អឹម.អិល & ខន់សាល់ប៊ិន ឲ្យកសាងជាបឋមនូវតួនាទីរបស់ក្រុមប្រឹក្សាភិបាលចំនួន៥ ចំណុច តាមតម្លៃដែលបានស្នើឡើងចំនួន ១ម៉ឺនដុល្លារអាមេរិក (មិនទាន់គិតចំណាយផ្សេងៗ និងពន្ធអាករផ្សេងៗ)។

៨. ផ្សេងៗ៖

- ក- បានអនុម័ត-ឯកភាពជាគោលការណ៍ក្នុងការសុំអន្តរាគមន៍ជំនួយឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន ដើម្បីជួសជុល និងកែលម្អរោងចក្រប្រព្រឹត្តកម្មទឹកស្អាតភូមិព្រែក និងឯកភាពផ្តល់កិច្ចសន្យាជូនក្រុមហ៊ុន SPC លើការថែទាំ និងជួសជុលសម្រាប់រយៈពេល១០ឆ្នាំ។
- ខ- បានអនុម័ត-ឯកភាព ឲ្យ រ.ទ.ស.ភ. ធ្វើការផ្សព្វផ្សាយសេចក្តីសម្រេចឲ្យ រ.ទ.ស.ភ. អនុវត្តថ្លៃលក់ទឹកថ្មីចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ តាមសារព័ត៌មាន Fresh news និងលើគេហទំព័ររបស់ រ.ទ.ស.ភ. នៅក្រោយពេលចប់ពិធីបុណ្យអុំទូកក្នុងខែវិច្ឆិកាខាងមុខ និងឯកភាពជាគោលការណ៍ឲ្យធ្វើវិសោធនកម្មកិច្ចសន្យាថែទាំប្រព័ន្ធ Spot Billing ក្នុងទឹកប្រាក់មិនលើសពី៣ម៉ឺនដុល្លារ សម្រាប់ការកែកម្មវិធី (software) ចេញវិក្កយបត្រ។

ការពិចារណាសម្រាប់ត្រីមាសខាងមុខ

ដើម្បីឈានឆ្ពោះទៅសម្រេចទស្សនវិស័យរបស់ រ.ទ.ស.ភ. នឹងធ្វើការងារសំខាន់ៗដូចខាងក្រោម៖

- ការអភិវឌ្ឍន៍ស្ថាប័ន និងធនធានមនុស្ស
- ការអភិវឌ្ឍន៍មធ្យោបាយ និងសម្ភារប្រើប្រាស់
- ស្ថាបនាករសេវាកម្ម និងស្ថាបនាករប្រសិទ្ធភាពការងារ។

បណ្តាស្ថាបនាករសំខាន់ៗដែលត្រូវតាមដាន និងត្រួតពិនិត្យមានដូចខាងក្រោម៖

- ផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ: ១០០% នៅឆ្នាំ២០២៥
- អត្រាដំណើរការសហគ្រាស: ទាបជាង៤០%
- អត្រាទារប្រាក់ថ្លៃប្រើប្រាស់ទឹក: មិនទាបជាង៩៩%
- អត្រាទឹកបាត់បង់: ក្នុងកម្រិត៨%

រ.ទ.ស.ភ. មានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការពង្រីកបណ្តាញចែកចាយទឹក ដោយមានទំនាក់ទំនងជាមួយនឹងការពង្រីកសមត្ថភាពប្រព្រឹត្តកម្ម ហើយការពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ គឺធ្វើយ៉ាងណារក្សាអត្រា និងស្តង់ដារដូចគ្នា នៅក្នុងរាជធានីភ្នំពេញ និងតាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៩ យើងរំពឹងថានឹងបានទទួលប្រាក់ចំណេញពិតមិនតិចជាង៤៧.៥៣៣.៦៤៦.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំសូមថ្លែងសេចក្តីដឹងគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលអាណាព្យាបាលទាំងពីរ គឺក្រសួងឧស្សាហកម្ម និងសិប្បកម្ម និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មការមូលបត្រកម្ពុជាក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងភាគហ៊ុនិកទាំងអស់ដែលបានផ្តល់ទំនុកចិត្ត និងការគាំទ្រចំពោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

យើងក៏មានមោទនភាពនិងសូមថ្លែងអំណរគុណចំពោះមន្ត្រី និងនិយោជិតគ្រប់ថ្នាក់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលបានខិតខំបំពេញការងារ ដោយស្មារតីទទួលខុសត្រូវខ្ពស់ជំរុញឲ្យបានសម្រេចនូវលទ្ធផលដ៏ល្អប្រសើរនេះ។

ថ្ងៃពុធ ២៧ ខែកក្កដា ឆ្នាំ ២០១៩ រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩



សឹម ណារ៉ា

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	i
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	ii
សមាសភាពក្រុមប្រឹក្សាភិបាល	iii
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	v
ផ្នែកទី១.-ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	០១
ក- អត្តសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	០១
ខ- លក្ខណៈធុរកិច្ច	០១
ផ្នែកទី២.-ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	០២
ក- លទ្ធផលប្រតិបត្តិការធុរកិច្ច	០២
ខ- រចនាសម្ព័ន្ធចំណូល	០៨
ផ្នែកទី ៣.-របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ	០៩
ផ្នែកទី៤.-ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង	៣៣
ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	៣៣
ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ	៣៧
គ-ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	៣៧
ឃ-ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	៣៧
ង-ផលប៉ះពាល់នៃអតិផរណា	៣៨
ច-គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រាជរដ្ឋាភិបាល	៣៨
ផ្នែកទី ៥.-ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការពារវិនិយោគិន	៣៩
ហត្ថលេខាអភិបាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	៤០



ផ្នែកទី ១.- ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ក- អត្តសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

- ◆ ឈ្មោះជាអក្សរខ្មែរ: រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ.)
- ◆ ឈ្មោះជាអក្សរឡាតាំង: PHNOM PENH WATER SUPPLY AUTHORITY (PPWSA)
- ◆ អក្សរកូដស្តង់ដារ: KH1000010004
- ◆ ទីស្នាក់ការ: អគារ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- ◆ លេខទូរស័ព្ទ: +៨៥៥(០)២៣៦៣៥៨០៨០ / ៧២៤០៤៦
- ◆ លេខទូរសារ: +៨៥៥(០)២៣៤២៧៦៥៧
- ◆ គេហទំព័រ: www.ppwsa.com.kh អ៊ីម៉ែល: ir@ppwsa.com.kh
- ◆ លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម: Co.០៨៣៩E/២០១២
កាលបរិច្ឆេទ: ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២
- ◆ លេខអាជ្ញាបណ្ណអាជីវកម្ម: អនុក្រឹត្យលេខ៥២អនក្រ.បក
ចេញដោយ: រាជរដ្ឋាភិបាលកម្ពុជា
កាលបរិច្ឆេទ: ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦
- ◆ សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ: ០១២/១២គ.ម.ក/ស.ស.រ.
កាលបរិច្ឆេទ: ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១២
- ◆ ឈ្មោះបុគ្គលតំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ: **ឯកឧត្តមបណ្ឌិត ស៊ឹម ស៊ីថា**

ខ- លក្ខណៈនៃធុរកិច្ច

- ◆ វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សា មធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។
- ◆ ប្រើប្រាស់នូវគ្រប់វិធានការដើម្បី បង្កើន ផលិតកម្ម សេវាកម្មនិងធានាគុណភាពទឹកស្អាតឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម សេវាកម្ម និងឧស្សាហកម្ម។
- ◆ ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀតដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុង ឬក្រៅប្រទេសតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់។
- ◆ សហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ជាមួយដៃគូអភិវឌ្ឍន៍ក្នុង និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ. ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
- ◆ ធានាឲ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម។



ផ្នែកទី ២.- ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក- លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក

ក.១- លទ្ធផលការងារប្រព្រឹត្តកម្មប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយទឹកបាត់បង់

ក.១.១- លទ្ធផលការងារប្រព្រឹត្តកម្ម

បន្តធានាផ្គត់ផ្គង់ទឹកស្អាតស្របទៅតាមតម្រូវការប្រើប្រាស់របស់អតិថិជន ដោយដំណើរការប្រព័ន្ធផលិតកម្ម ដែលមានស្រាប់ និងធានាគុណភាពទឹកស្អាតគ្មានមេរោគ និងអាចផឹកបានពីបណ្តាដោយផ្ទាល់។

ជារួមការងារប្រព្រឹត្តកម្មទឹកស្អាតនៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៩នេះ មានដូចក្នុងតារាងខាងក្រោម៖

បរិយាយ	ថែទាំការ (គិតជា ម៉ែត្រគុប)	អនុវត្តជាក់ស្តែង (គិតជា ម៉ែត្រគុប)	អត្រា (គិតជា %)
រោងចក្រភូមិព្រែក	១៤.៨៤៤.០០០	១៦.១៤៣.១៣៥	១០៩
រោងចក្រជ្រោយចង្វារ	១៤.៥០៧.០០០	១៦.០៦៣.៩៤០	១១១
រោងចក្រនិរោធ	២៤.០៧៥.០០០	២៥.០៣៣.៨១៨	១០៤
សរុប	៥៣.៤២៦.០០០	៥៧.២៤០.៨៩៣	១០៧

ត្រួតពិនិត្យគុណភាពទឹកតាមរោងចក្រផលិតទឹកទាំងបីចំនួន៣ដង/ថ្ងៃ ត្រួតពិនិត្យគុណភាពទឹកនៅតាមបណ្តាញចែកចាយចំនួន ៨០កន្លែង/សប្តាហ៍យ៉ាងទៀតទាត់ គុណភាពទឹកស្ថិតក្នុងកម្រិតអនុញ្ញាតរបស់ស្តង់ដារគុណភាពទឹកផឹកថ្នាក់ជាតិ។ ការងារត្រួតពិនិត្យគុណភាពទឹក ទាំងនៅតាមរោងចក្រ និងតាមបណ្តាញចែកចាយតាមយន្តការ និងកម្មវិធីមានស្រាប់បានជាប់លាប់ និងទៀងទាត់ ដោយធានាបាននូវគុណភាពទឹកគ្មានមេរោគ និងផឹកបានដោយផ្ទាល់ពីបណ្តាញ ស្របតាមស្តង់ដារទឹកផឹករបស់អង្គការសុខភាពពិភពលោក។

មុខវិភាគ	ឯកតា	WHO	រោងចក្រភូមិព្រែក	រោងចក្រជ្រោយចង្វារ	រោងចក្រនិរោធ	បណ្តាញចែកចាយ
ភាពល្អក់	NTU	≤ ៥	០,៥៦	០,៨៧	០,៧២	០,៩៩
តម្លៃប៉េហាស់	pH	៦,៥ - ៨,៥	៧,២៨	៧,៣៧	៧,២៩	៧,៣៦
ក្លរូសេរី	mg/l	០,១ - ១	១,២៤	០,៩៤	០,៩៨	០,២៧
ក្លរូសរុប	mg/l	<២	១,៤៤	១,០៤	១,១៣	០,៣៨
មេរោគកូលីហ្វម	cfu/100ml	០	០	០	០	០
មេរោគអ៊ីកូលី	cfu/100ml	០	០	០	០	០



ក- លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.១- លទ្ធផលការងារប្រព្រឹត្តកម្មប្រព័ន្ធចែកចាយទឹកនិងការងារកាត់បន្ថយទឹកបាត់បង់ (ត)

ក.១.២- លទ្ធផលការងាររៀបចំ ប្រព័ន្ធចែកចាយទឹកស្អាត

បរិយាយ

អនុវត្តជាក់ស្តែង


(គិតជាម៉ែត្រ)

១- ខណ្ឌដូនពេញ	១០២,៣០
២- ខណ្ឌចំការមន	៧៤៣,៧៥
៣- ខណ្ឌឫស្សីកែវ	១.៩៨៨,៧០
៤- ខណ្ឌមានជ័យ	២.៩១៨,៤០
៥- ខណ្ឌដង្កោ	១៥.០១៩,៦០
៦- ខណ្ឌពោធិ៍សែនជ័យ	១០.១៣៥,១៥
៧- ខណ្ឌសែនសុខ	១.៨២៩,៣០
៨- ខណ្ឌជ្រោយចង្វារ	៦.២៣៥,៨០
៩- ខណ្ឌច្បារអំពៅ	១៥.៤៩០,៥០
១០- ខណ្ឌព្រៃកក្កើត	៥១៤,៨០
១១- ក្រុងតាខ្មៅ	៩៨១,០០
សរុប	៥៥.៩៥៩,៣០



ប្រវែងបំពង់ដែលបានដាក់តាមឆ្នាំនីមួយៗ

(គិតជាគីឡូម៉ែត្រ)




ក- លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.១- លទ្ធផលការងារប្រព្រឹត្តកម្មប្រព័ន្ធចែកចាយទឹកនិងការងារកាត់បន្ថយទឹកបាត់បង់ (ត)

ក.១.៣- លទ្ធផលការងារកាត់បន្ថយទឹកបាត់បង់

អត្រាទឹកបាត់បង់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅត្រីមាសទី៣ ឆ្នាំ២០១៩ មានកម្រិតនៅក្នុងរង្វង់លេខមួយខ្ទង់ប៉ុណ្ណោះ ពោលគឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបន្ថយទឹកបាត់បង់មកនៅត្រឹមអត្រា៨,៩៥% ដូចបានបង្ហាញក្នុងក្រាហ្វិចខាងក្រោម។

ក្រាហ្វិចបង្ហាញពីអត្រាទឹកបាត់បង់ពីឆ្នាំ២០០៣ ដល់ត្រីមាសទី៣ ឆ្នាំ២០១៩(គិតជាភាគរយ)



២០០៣ ២០០៤ ២០០៥ ២០០៦ ២០០៧ ២០០៨ ២០០៩ ២០១០ ២០១១ ២០១២ ២០១៣ ២០១៤ ២០១៥ ២០១៦ ២០១៧ ២០១៨ ត្រីមាសទី៣ ឆ្នាំ២០១៩




ក- លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.២- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម

ក.២.១-ការងារផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋមានចំណូលទាប

បើគិតចាប់ពីពេលអនុវត្តកម្មវិធី “ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាប” រហូតដល់ចុងត្រីមាសទី៣ ឆ្នាំ២០១៩នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាបសរុប៣៦.០២១បណ្តាញ។ ក្នុងត្រីមាសនេះបានឧបត្ថម្ភធនសរុបចំនួន៣៥១បណ្តាញ។

បណ្តាញអតិថិជនមានចំណូលទាប ក្នុងគ្រាតាមបណ្តាឆ្នាំនីមួយៗ



ការវាយតម្លៃ

ការផ្តល់សេវាទឹកស្អាតដល់ប្រជាពលរដ្ឋមានចំណូលទាប ពិសេសប្រជាពលរដ្ឋក្រីក្ររស់នៅមានលក្ខណៈប្រមូលផ្តុំក្នុងសហគមន៍ដែលកន្លងមកមិនធ្លាប់បានទទួលទឹកស្អាតប្រើប្រាស់ផ្ទាល់ពីរដ្ឋក្នុងតម្លៃមួយ សមស្របថោកជាងឯកជន ផ្គត់ផ្គង់២៤ម៉ោងក្នុង១ថ្ងៃ ៧ថ្ងៃក្នុង១សប្តាហ៍ធានានូវគុណភាពហូបបានផ្ទាល់ពីក្បាលម៉ាស៊ីន និងមានការឧបត្ថម្ភធនផងនោះបានធ្វើឲ្យប្រជាពលរដ្ឋមានចំណូលទាបសប្បាយរីករាយ និងជីវិតគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលនិងម្ចាស់ជំនួយដែលបានយកចិត្តទុកដាក់ចំពោះដីវិភាគរស់នៅរបស់ពួកគាត់។

តមណ្ឌលទូទៅប្រជាពលរដ្ឋមានចំណូលទាប	សរុប (គ្រួសារ)	ក្នុងក្រុង (គ្រួសារ)	ខាងក្រៅ (គ្រួសារ)
បង់រំលស់១២ខែ	-	-	-
ឧបត្ថម្ភធន៣០%	៦៦	-	៦៦
ឧបត្ថម្ភធន៥០%	១៦៨	០១	១៦៧
ឧបត្ថម្ភធន៧០%	៧១	០៦	៦៥
ឧបត្ថម្ភធន១០០%	៤៦	២៤	២២
សរុប	៣៥១	៣១	៣២០

ក- លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.២- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម (ត)

ក.២.២-ការងារតបណ្តាញចូលផ្ទះ និងការគ្រប់គ្រងអតិថិជន

- ការងារតបណ្តាញចូលផ្ទះ

ការងារតបណ្តាញចូលផ្ទះត្រូវអនុវត្តតាមបែបបទដំណើរការតាមស្តង់ដារមួយដែលមានលក្ខណៈសាមញ្ញ និងងាយអនុវត្តទាំងមន្ត្រី-និយោជិតរបស់រ.ទ.ស.ក. និងអតិថិជន។ គោលបំណងរបស់ រ.ទ.ស.ក. គឺជួយសម្រួលប្រជាពលរដ្ឋក្នុងការបំពេញបែបបទតបណ្តាញទឹកឲ្យបានលឿន ទទួលបានប្រាក់ថ្លៃទឹកនៅនឹងកន្លែងកាត់បន្ថយការចំណាយលើការធ្វើដំណើររបស់ប្រជាពលរដ្ឋ។


- ការងារគ្រប់គ្រងអតិថិជន

យើងគ្រប់គ្រងអតិថិជនបានល្អ និងមានប្រសិទ្ធភាពដោយ៖

- បញ្ចូលទិន្នន័យអតិថិជនតបណ្តាញថ្មីនិងទិន្នន័យនាឡិកាប្តូរថ្មីទៅក្នុងប្រព័ន្ធប្រព័ន្ធត្រឹមត្រូវ និងទាន់ពេលវេលា“មិនលើសពីបីថ្ងៃការងារក្រោយថ្ងៃតបណ្តាញនិងប្តូរនាឡិកាប្តូរ”។
- បញ្ចូលរាល់សំណើកែតម្រូវទិន្នន័យអតិថិជនទៅក្នុងប្រព័ន្ធទាន់ពេលវេលា។
- ធ្វើBack Up ទុករាល់ថ្ងៃ និងសប្តាហ៍ ទិន្នន័យអតិថិជននៅក្នុងប្រព័ន្ធដើម្បីធានាសុវត្ថិភាពដោយធ្វើការត្រួតពិនិត្យនៅរាល់ចុងត្រីមាសទៀតផង ។
- ធ្វើការថែទាំកុំព្យូទ័រនិង Hardware ទូទាំងអង្គភាពតាមកម្មវិធីដែលបានកំណត់។

ប្រភេទអតិថិជន	២០១៥	២០១៦	២០១៧	២០១៨	ត្រីមាសទី៣ ២០១៩
ជីវភាព	២៣២.៣៣២	២៥១.០៦៧	២៧១.៣១៧	៣០១.៨៣៤	៣១៩.៣៧២
អាជីវកម្ម	៥១.២៥៦	៥៤.២២៨	៥៥.៨៩១	៥៨.៧៨៩	៦០.៨០៤
អង្គភាពរដ្ឋ	៧៩៦	៦៥៥	៦៥៥	៦៦៤	៦៨៩
អ្នកលក់ទឹក	១៣	១១	០៨	០៧	០៧
តំណាងចែកចាយ	២៤	២២	២០	២១	១៧
Standpipe	-	-	-	១៤	១៧
បន្ទប់ជួល	៤.៦០៣	៤.៨៥២	៥.៣៩៧	៥.៧០៣	៥.៧៥៥
សរុប	២៨៩.០២៤	៣១០.៨៣៥	៣៣៣.២៨៨	៣៦៧.០៣២	៣៨៦.៦៦១

ក្រាហ្វិចបង្ហាញពីបំណែងចែកអតិថិជនចុងត្រីមាសទី៣ ឆ្នាំ២០១៩ (អតិថិជនសរុបចំនួន: ៣៨៦.៦៦១អតិថិជន)



ក- លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.៣- ការងារគ្រប់គ្រងធនធានមនុស្ស


ក្នុងត្រីមាសទី៣ នេះ រ.ទ.ស.ក. មានមន្ត្រីនិយោជិតទាំងអស់ចំនួន១.០៧១រូប (នារី៖១៨៩រូប) ក្នុងនោះមាន៖

- មន្ត្រីក្របខ័ណ្ឌរដ្ឋ ចំនួន០២រូប គឺអគ្គនាយក និងអគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច និងផ្សារមូលបត្រ និងជាប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
- មន្ត្រីនិយោជិតក្របខ័ណ្ឌសហគ្រាស ចំនួន១.០០៨រូប (នារី៖១៨៨រូប)
- និយោជិតសាកល្បងការងារ ចំនួន ១៨រូប
- និយោជិតជាប់កិច្ចសន្យា ចំនួន៤៣រូប (នារី៖០១រូប)

ក.៣.១- ការអនុវត្តន៍លក្ខន្តិកៈបុគ្គលិក និងបទបញ្ជាផ្ទៃក្នុង

- ចំនួនបុគ្គលិកដែលបានប្រើប្រាស់ក្នុងរយៈកាលកន្លងមកក្នុងកម្រិត២,៧៧ លើ១.០០០អតិថិជន (ចំនួនអតិថិជនសរុបចុងគ្រា៣៨៦.៦៦១)។
- ការអនុវត្តន៍តួនាទីភារកិច្ចវិន័យការងារពេលម៉ោងធ្វើការសំលៀកបំពាក់ និងការប្រើប្រាស់សម្ភារការពារសុវត្ថិភាពពលកម្មរបស់មន្ត្រី-និយោជិតកម្មករកាន់តែប្រសើរ។

ក.៣.២- កម្រិតជំនាញរបស់មន្ត្រីនិយោជិត



ផ្នែកទី ២.- ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច (ត)


ខ- រចនាសម្ព័ន្ធចំណូល

ល. រ	ប្រភពចំណូល	ត្រីមាសទី៣ ឆ្នាំ២០១៩		ត្រីមាសទី៣ ឆ្នាំ២០១៨		ត្រីមាសទី៣ ឆ្នាំ២០១៧	
		បរិមាណ (ពាន់រៀល)	ភាគរយ	បរិមាណ (ពាន់រៀល)	ភាគរយ	បរិមាណ (ពាន់រៀល)	ភាគរយ
១	ចំណូលពីការលក់	៥៥.៧៦២.១១១	៨៧,២២%	៥៣.៦១៩.៦៨៤	៩២,៣៩%	៤៨.៤១៦.៥៤៥	៨៩,២៥%
២	កម្រៃពីសេវាសាងសង់	១.៨៥៧.៦៦៧	២,៩១%	៩៩០.៧៧៥	១,៧១%	១.៩៥២.៤៧៥	៣,៦០%
៣	ចំណេញពីការប្តូររូបិយប័ណ្ណ-សុទ្ធ	១.៨៥៨.៥៥៨	២,៩១%	-	-	-	-
៤	ចំណូលផ្សេងៗ	៤.៤៥២.៨៦៣	៦,៩៧%	៣.៤២៤.៤៤១	៥,៩០%	៣.៨៧៧.៧៥១	៧,១៥%
ចំណូលសរុប		៦៣.៩៣១.១៩៩		៥៨.០៣៤.៩០០		៥៤.២៤៦.៧៧១	



ផ្នែកទី ៣.- របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញ ដោយសវនករឯករាជ្យ

សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ដែលភ្ជាប់មកជាមួយ គឺជាការប្រែសម្រួលជាភាសាខ្មែរ
ពីរបាយការណ៍ជាភាសាអង់គ្លេស។ ក្នុងករណីមានភាពមិនស្របគ្នារវាងភាសាទាំងពីរ ឯកសារអង់គ្លេស
ត្រូវបានយកជាគោល។



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

មាតិកា	ទំព័រ
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន	២
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប	៣ - ៤
របាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗសង្ខេប	៥
របាយការណ៍បម្រែបម្រួលមូលធនសង្ខេប	៦
របាយការណ៍លំហូរសាច់ប្រាក់សង្ខេប	៧ - ៨
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	៩ - ២១


រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាលរបាយការណ៍ហិរញ្ញវត្ថុសង្ខេបរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញហៅកាត់ថា (“រ.ទ.ស.ភ”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗសង្ខេប របាយការណ៍បម្រែបម្រួលមូលធនសង្ខេប និង របាយការណ៍លំហូរសាច់ប្រាក់សង្ខេបសម្រាប់ត្រីមាស និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមផ្សេងៗ (ត្រូវបានគេស្គាល់ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុ សង្ខេបបណ្តោះអាសន្ន”) បានរៀបចំឡើងត្រឹមត្រូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា”។

ចុះហត្ថលេខាជំនួសក្រុមប្រឹក្សាភិបាល



ស៊ឹម ស៊ីថា
អគ្គនាយក



ស៊ឹម ណៀន
អគ្គនាយករងទទួលបន្ទុក
ហិរញ្ញកិច្ច និងផ្សារមូលបត្រ



ស៊ឹម ណៀន
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
រាជធានីភ្នំពេញថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩



**របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
ជូនចំពោះភាគហ៊ុនិករបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខ Co. ០៨៣៩ Et/២០១២)

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យនូវ របាយការណ៍ហិរញ្ញវត្ថុសង្ខេប របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញហៅកាត់ថា (រ.ទ.ស.ភ) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៩ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់រយៈពេល៩ខែ និងសេចក្តីសង្ខេបកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមផ្សេងៗ (ត្រូវបានគេស្គាល់ផងដែរថាជា "ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន")។ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ ជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន។ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើការសន្និដ្ឋានទៅលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នដោយផ្អែកលើការត្រួតពិនិត្យឡើងរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ ដោយអនុលោមតាម ស្តង់ដារអន្តរជាតិកម្ពុជាលើការត្រួតពិនិត្យលេខ ២៤១០ ស្តីពី ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាដែលធ្វើឡើងដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុរួមមាន ការចោទសួរឬគ្រឿងដែលពាក់ព័ន្ធផ្ទាល់នឹងព័ត៌មានហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងការអនុវត្តនូវការវិភាគ និងនីតិវិធីក្នុងការត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យមានវិសាលភាពតិចជាងការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ហើយជាលទ្ធផល យើងខ្ញុំមិនអាចធ្វើការធានាថាបានដឹងនូវរាល់បញ្ហាសំខាន់ៗដែលអាចនឹងកំណត់បានប្រសិនបើធ្វើសវនកម្ម។ ដូច្នេះយើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មនោះទេ។

សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថា មិនមានបញ្ហាណាមួយដែលធ្វើអោយយើងខ្ញុំជឿជាក់ថាព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេបរបស់ រ.ទ.ស.ភ ដែលបានភ្ជាប់មកជាមួយនេះមិនបានរៀបចំឡើងគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ មិនស្របទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា នោះទេ។



ថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
រាជធានីភ្នំពេញថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩

BDO (Cambodia) Limited, Certified Public Accountants, a Cambodian limited liability company, is a member of BDO International Limited, a UK company limited by guarantee, and forms part of the international BDO network of independent member firms.

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០១៩ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០១៨ គិតជាពាន់រៀល
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ	៤	១.២៥៤.៩៧៣.១៧៨	១.២១៥.៦៧៩.៨២៤
ទ្រព្យសកម្មអរូបី		១៣.៨៩០.៤៩០	១៤.៣២៦.០៩២
		<u>១.២៦៨.៨៦៣.៦៦៨</u>	<u>១.២៣០.០០៥.៩១៦</u>
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ		១០៦.៧៦៥.០៩៨	៩៧.០១៤.១៧៨
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវ ទទួលផ្សេងៗ		១៩.០៣៧.៨៣៣	១៨.៤៦៨.០១០
កិច្ចសន្យាទ្រព្យសកម្ម	១០	៥៧.៧៨៨.៣៧៦	៤៦.០៤១.៧៦៩
ឥណទានផ្តល់ឱ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់		-	១១២.៣៦៥
ឥណទានផ្តល់ឱ្យបុគ្គលិក		៨.០៣៤.៩១៣	៥.៤៧៨.៣៥០
វិនិយោគរយៈពេលខ្លី	៥	១៧.៩៩៧.១៦៥	៣៣.៦២២.៤១៧
គណនីពន្ធផ្សេងៗត្រូវទទួល		៥.៣១២.០៥២	៥.៣១២.០៥២
សមតុល្យសាច់ប្រាក់ និងធនាគារ		១៧.៦៨៦.៧៦២	១៣.៣៥៣.៧៥៨
		<u>២៣២.៦២២.១៩៩</u>	<u>២១៩.៤០២.៨៩៩</u>
ទ្រព្យសកម្មសរុប		<u>១.៥០១.៤៨៥.៨៦៧</u>	<u>១.៤៤៩.៤០៨.៨១៥</u>
មូលធន និងបំណុល			
មូលធនរបស់ភាគហ៊ុនិក			
ដើមទុន		៥៤១.២២៧.២៨២	៥៤១.២២៧.២៨២
ទុនបម្រុង	៦	៣៣៩.១៨៥.៤៤៤	២៨៤.៥០៣.៦៣៦
ចំណេញរក្សាទុក		៣៩.៣២៤.៣៤៦	៧៣.៦០៧.១៦៨
		<u>៩១៩.៧៣៧.០៧២</u>	<u>៨៩៩.៣៣៨.០៨៦</u>



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប (ត)
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០១៩ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០១៨ គិតជាពាន់រៀល
បំណុល			
បំណុលរយៈពេលវែង			
ប្រាក់កម្ចី	៧	២៩៥.៧១៣.៦៦៥	២៨៥.៦៣៥.៩០១
ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៨	២១.៥២៦.២៣៤	២៣.១៣១.០២៩
បំណុលពន្ធពន្យារ		៥៧.៦៣០.៥៥៨	៤៥.៥៨០.០៧០
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ ផ្សេងៗ	៩	៦៣.៥៤៧.៧៣៨	៥៦.៨៤៨.៦២៣
		<u>៤៣៨.៤១៨.១៩៥</u>	<u>៤១១.១៩៥.៦២៣</u>
បំណុលរយៈពេលខ្លី			
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ ផ្សេងៗ	៩	៩៦.៨៩២.៨១៨	៨២.២៥០.២២៣
ប្រាក់កម្ចី	៧	៣១.៦៨២.៨១៧	៤២.១១៨.៦២៩
កិច្ចសន្យាបំណុល	១០	៣.០៣៣.៤៣៤	៣៦.៦៤៥
ពន្ធលើប្រាក់ចំណេញត្រូវបង់		១១.៧២១.៥៣១	១៤.៤៦៩.៦០៩
		<u>១៤៣.៣៣០.៦០០</u>	<u>១៣៨.៨៧៥.១០៦</u>
បំណុលសរុប		<u>៥៨១.៧៤៨.៧៩៥</u>	<u>៥៥០.០៧០.៧២៩</u>
មូលធនរបស់ភាគហ៊ុនិក និងបំណុលសរុប		<u>១.៥០១.៤៨៥.៨៦៧</u>	<u>១.៤៤៩.៤០៨.៨១៥</u>

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបត្រូវបានរៀបចំឡើងដោយយោងទៅលើព័ត៌មានហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលបានធ្វើសវនកម្មរួច ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗសង្ខេប
សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម			
		សម្រាប់រយៈពេល ៣០ កញ្ញា ២០១៩ ^(១) គិតជាពាន់រៀល	នៃ គិតត្រឹមថ្ងៃទី ៣០ កញ្ញា ២០១៨ ^(២) គិតជាពាន់រៀល	សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ កញ្ញា ២០១៩ ^(១) គិតជាពាន់រៀល	នៃ គិតត្រឹមថ្ងៃទី ៣០ កញ្ញា ២០១៨ ^(២) គិតជាពាន់រៀល
ចំណូល៖					
ចំណូលពីការលក់		៥៥.៧៦២.១១១	៥៣.៦១៩.៦៨៤	១៥៩.៨១០.៨៨៤	១៥២.៩១២.៦៩៨
កម្រៃពីការសាងសង់		១.៨៥៧.៦៦៧	៩៩០.៧៧៥	៣.២១៨.០៤២	៧.៤០១.៥៦១
ចំណេញពីការប្តូររូបិយប័ណ្ណ - សុទ្ធ		១.៨៥៨.៥៥៨	-	១.៦៧៩.៥៨១	-
ចំណូលផ្សេងៗ		៤.៤៥២.៨៦៣	៣.៤២៤.៤៤១	១១.៥៥៦.៩៩១	១៣.៥៣២.៦២៤
		<u>៦៣.៩៣១.១៩៩</u>	<u>៥៨.០៣៤.៩០០</u>	<u>១៧៦.២៦៥.៤៩៨</u>	<u>១៧៣.៨៤៦.៨៨៣</u>
ចំណាយ៖					
ចំណាយរំលស់ទ្រព្យសកម្មរូបិយ និងទ្រព្យសកម្មអរូបិយ		(១២.៥១០.២១០)	(១២.០៩៨.៤៨៥)	(៣៧.១១៩.០៧៨)	(៣១.១០២.៤៥៣)
ចំណាយថ្លៃអគ្គិសនី		(៩.៩៥៧.០៦២)	(៩.៤៥៩.៦៦៧)	(២៧.២៩៣.២៦០)	(២៩.៦៧៣.៨៤៥)
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយ ពាក់ព័ន្ធផ្សេងៗ		(១១.៨០៤.១៤៨)	(១២.១៩២.០៣៩)	(៣៥.៩៨៩.៤០០)	(៣៦.៧២១.៥៦៦)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត		(២.៣៣៩.៩៣១)	(១.៩៨៩.០៨២)	(៥.៤៩៩.៥៨២)	(៥.៣៧៧.២៤៨)
ចំណាយវត្ថុធាតុដើមសម្រាប់បណ្តាញទៅ តាមគេហដ្ឋាន		(៧៥៧.៨៣២)	(១.០២១.៥០១)	(២.៤៣៩.០០៤)	(២.៥៨១.៥១២)
ចំណាយជួសជុល និងថែទាំ		(១.៧២៧.៨៦០)	(២.៤៤៤.៩៧១)	(៤.៩១៧.៩៥៨)	(៥.១៩២.០៧៦)
ចំណាយសេវាសាងសង់		(១.២៧៥.៦១៣)	(៨០៨.៧៦៩)	(២.១៧២.៤០២)	(៦.០៣៩.១០៣)
ការប្រែត្រលប់នៃឱនភាព/(ឱនភាព)លើឥណទាន ផ្តល់ឱ្យបុគ្គលិក		២០៨.៦៩៩	១៩៥.៦៥៥	២.៥៥៦.៥៦៣	(៨០៨.៧០៩)
ចំណាយប្រតិបត្តិការផ្សេងៗ		(១.៥៧៥.៧១៨)	(៣.៦៧០.៧៥៦)	(៥.៧៥១.០៩៦)	(៦.៦៥៩.២១៥)
ខាតពីការប្តូររូបិយប័ណ្ណ - សុទ្ធ		-	(៤៤៦.៦០៥)	-	(៤៣៩.៥២៧)
		<u>២២.១៩១.៥២៤</u>	<u>១៤.០៩៨.៦៨០</u>	<u>៥៧.៦៤០.២៨១</u>	<u>៤៩.២៥១.៦២៩</u>
ចំណូលការប្រាក់	១២	៤.៤៣៤.០៩៧	៣៤៩.១៦៣	៧.៣៧១.៥០៥	៩.២៩៤.០៤៥
ចំណាយការប្រាក់	១២	៤៤៧.២៩៨	(៤.៤០៧.៩០៧)	(៨.៦៤៥.៥១២)	(១៤.២១៦.៣៦៨)
		<u>២៧.០៧២.៩១៩</u>	<u>១០.០៣៩.៩៣៦</u>	<u>៥៦.៣៦៦.២៧៤</u>	<u>៤៤.៣២៩.៣០៦</u>
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	១៣	(៥.៤០៥.០៤០)	(២.៨៣២.៧២៧)	(១៧.០៨១.៩២៨)	(៩.៦៣៧.៧១៧)
ចំណេញក្នុងការិយបរិច្ឆេទ		<u>២១.៦៦៧.៨៧៩</u>	<u>៧.២០៧.២០៩</u>	<u>៣៩.២៨៤.៣៤៦</u>	<u>៣៤.៦៩១.៥៦៩</u>
ចំណូលលម្អិតផ្សេងៗ					
ខ្ទង់គណនីដែលមិនបានបែងចែកចំណេញ ឬខាត៖					
ចំណេញពីការវាយតម្លៃហានិភ័យកាតព្វកិច្ច សោធននិវត្ត		-	២៩.៩៧៩	-	១១៨.៦១៤
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ		<u>២១.៦៦៧.៨៧៩</u>	<u>៧.២៣៧.១៨៨</u>	<u>៣៩.២៨៤.៣៤៦</u>	<u>៣៤.៨១០.២០៣</u>
ចំណេញក្នុង១ភាគហ៊ុន(ជាប្រាក់រៀល)របស់ភាគហ៊ុននិក រ.ទ.ស.ភ ក្នុងការិយបរិច្ឆេទនេះមានដូចខាងក្រោម៖					
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន	១៤	២៤៩,១៣	៨៣,២១	៤៥២,១៤	៤០០,២៤
ចំណេញក្នុងមួយភាគហ៊ុនថយចុះ	១៤	២៤៩,១៣	៨៣,២១	៤៥២,១៤	៤០០,២៤

កំណត់សម្គាល់៖

- (១) របាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗសង្ខេប ត្រូវបានរៀបចំឡើងដោយផ្អែកលើការបញ្ជីគ្រប់គ្រងសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលបានធ្វើសវនកម្ម ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទ បានពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍បម្រែបម្រួលមូលធនសង្ខេប

សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩

	កំណត់ សម្គាល់	ដើមទុន គិតជាពាន់រៀល	ទុនបម្រុង គិតជាពាន់រៀល	ចំណេញរក្សាទុក គិតជាពាន់រៀល	សរុប គិតជាពាន់រៀល
មិនបានធ្វើសវនកម្ម					
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩		៥៤១.២២៧.២៨២	២៨៤.៥០៣.៦៣៦	៧៣.៦០៧.១៦៨	៨៩៩.៣៣៨.០៨៦
ចំណេញក្នុងការិយបរិច្ឆេទតំណាង អោយលទ្ធផលលម្អិតសរុបក្នុង ការិយបរិច្ឆេទ		-	-	៣៩.៣២៤.៣៤៦	៣៩.៣២៤.៣៤៦
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការផ្ទេរទៅគណនីទុនបម្រុង ភាគលាភ	៦	-	៥៤.៦៨១.៨០៨	(៥៤.៦៨១.៨០៨)	-
	១១	-	-	(១៨.៩២៥.៣៦០)	(១៨.៩២៥.៣៦០)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	៥៤.៦៨១.៨០៨	(៧៣.៦០៧.១៦៨)	(១៨.៩២៥.៣៦០)
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៩ ^(១)		៥៤១.២២៧.២៨២	៣៣៩.១៨៥.៤៤៤	៣៩.៣២៤.៣៤៦	៩១៩.៧៣៧.០៧២
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨		៥៤១.២២៧.២៨២	២៦៤.៨២៩.៦៧៨	៣៣.០៦៧.៨២៦	៨៣៩.១២៤.៧៨៦
ចំណេញក្នុងការិយបរិច្ឆេទ		-	-	៣៤.៦៩១.៥៨៩	៣៤.៦៩១.៥៨៩
ចំណេញដែលបណ្តាលមកពីការវាយ តម្លៃហានិភ័យសោធននិវត្ត		-	-	១១៨.៦១៤	១១៨.៦១៤
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ		-	-	៣៤.៨១០.២០៣	៣៤.៨១០.២០៣
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការផ្ទេរទៅគណនីទុនបម្រុង ភាគលាភ	៦	-	១៩.៦៧៣.៩៥៨	(១៩.៦៧៣.៩៥៨)	-
		-	-	(១៣.៣៩៣.៨៦៨)	(១៣.៣៩៣.៨៦៨)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	១៩.៦៧៣.៩៥៨	(៣៣.០៦៧.៨២៦)	(១៣.៣៩៣.៨៦៨)
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៨ ^(២)		៥៤១.២២៧.២៨២	២៨៤.៥០៣.៦៣៦	៣៤.៨១០.២០៣	៨៦០.៥៤១.១២១

កំណត់សម្គាល់៖

(១) របាយការណ៍បម្រែបម្រួលមូលធនសង្ខេប គួរតែអានជាមួយនឹងព័ត៌មានហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលបានធ្វើសវនកម្មរួច ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។
(២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទ បានពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់សង្ខេប

សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ កញ្ញា ២០១៩ ^(១) គិតជាពាន់រៀល	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ កញ្ញា ២០១៨ ^(២) គិតជាពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនបង់ពន្ធ		៥៦.៣៦៦.២៧៤	៤៤.៣២៩.៣០៦
និយ័តកម្ម៖			
រំលស់ទ្រព្យសកម្មអរូបី		១.៦១៥.១៥៣	១.២៥៤.៤៤៦
រំលស់ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៨	(១.៦០៤.៧៩៥)	(១.៧៦៩.៩៧៩)
រំលស់ទ្រព្យសកម្មរូបី	៤	៣៥.៥០៣.៩២៥	២៩.៨៤៨.០០៧
ចំណូលការប្រាក់		(៧.៣៧១.៥០៥)	(៩.២៩៤.០៤៥)
ចំណាយការប្រាក់		១០.៦៤០.៨៨២	១៤.២១៦.៣៦៨
ការជំរះបញ្ជីចេញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	៤៧៩.៥៤៨	៣.១៤៤.៥៣៨
ចំណាយកាតព្វកិច្ចសោធននិវត្ត		-	៤.០៦១.៩៥៣
(ការប្រែក្រលប់នៃឱនភាព)/ឱនភាពលើឥណទានផ្តល់ឲ្យបុគ្គលិក		(២.៥៥៦.៥៦៣)	៨០៨.៧០៩
ចំណូលប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល		៩៣.០៧២.៩១៩	៨៦.៥៩៩.៣០៣
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		(៩.៧៥០.៩២០)	(២៨.២០៣.៦២៦)
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		(១.២៤៩.៥៥១)	(៣១.៧៨០.៧១៣)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ		(៨.៩៥៣.៥០៥)	៩.៨០០.៨៧៧
កិច្ចសន្យាទ្រព្យសកម្ម		(១១.៧៤៦.៦០៧)	-
កិច្ចសន្យាបំណុល		៣.០៣៣.៤៣៤	-
ប្រាក់កក់របស់អតិថិជន		៤.៨៥៥.២០៩	៣.៥៧២.០០៥
សាច់ប្រាក់បានមកពីប្រតិបត្តិការ		៦៩.២៦០.៩៧៩	៣៩.៩៨៧.៨៤៦
ចំណូលពន្ធបង់		(៧.៧៣៩.៥១៨)	(៧.២០៣.៦៧៧)
កាតព្វកិច្ចសោធននិវត្តបានបង់		-	(៩០៩.០០១)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពប្រតិបត្តិការ		៦១.៥២១.៤៦១	៣១.៨៧៥.១៦៨
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	(៦៥.០៤២.៤៦៩)	(១១៤.៧៦៤.៣១៩)
ការទិញទ្រព្យសកម្មអរូបី		(១០១.៧៣៤)	-
មូលធនការប្រាក់លើទ្រព្យសម្បត្តិដែលមានលក្ខណៈគ្រប់គ្រាន់		(១.៩៩៥.៣៧០)	(២.០៥២.៩៤១)
ទឹកប្រាក់សំណងពីឥណទានផ្តល់ឲ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់		១១២.៣៦៥	១០៣.១៤៣
ចំណូលពីការជំរះបញ្ជីពីការវិនិយោគរយៈពេលខ្លី		១៥.៦២៥.២៥២	៦២.៥៤៥.៧៣៨
ការប្រាក់បានទទួល		១.១៧០.៥១១	២.៥៧៤.៦២៧
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(៥០.២៣១.៤៤៥)	(៥១.៥៩៣.៧៥២)



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់សង្ខេប

សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
		៣០ កញ្ញា ២០១៩(១) គិតជាពាន់រៀល	៣០ កញ្ញា ២០១៨(២) គិតជាពាន់រៀល
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន			
ភាគលាភដែលបានបង់		(២.៨៣៨.៨០៤)	(២.០០៩.០៨១)
សាច់ប្រាក់បានមកពីប្រាក់កម្ចី		៣៥.២៨៨.០៤១	៦៦.៩២៤.០១៩
ការប្រាក់បានបង់		(៧.២៩០.០៧៩)	(៨.៥១៧.៧៧៩)
ការបង់សងប្រាក់កម្ចី		(៣២.១១៦.១៧០)	(៣៧.៩៧៨.៩៥១)
		<u>(៦.៩៥៧.០១២)</u>	<u>១៨.៤១៨.២០៨</u>
សាច់ប្រាក់សុទ្ធប្រើក្នុង/បានមកពីសកម្មភាពហិរញ្ញប្បទាន			
		៤.៣៣៣.០០៤	(១.៣០០.៣៧៦)
កំណើន/(តំហយ)សាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		<u>១៣.៣៥៣.៧៥៨</u>	<u>១៥.៩៩២.៥២៧</u>
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ		<u>១៧.៦៨៦.៧៦២</u>	<u>១៤.៦៩២.១៥១</u>

កំណត់សម្គាល់៖

- (១) របាយការណ៍លំហូរសាច់ប្រាក់សង្ខេប គួរតែអានជាមួយនឹងព័ត៌មានហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលបានធ្វើសវនកម្មរួច ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទ បានពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩

១. ព័ត៌មានអំពីក្រុមហ៊ុន

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (“រ.ទ.ស.ភ”) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ថាជាសហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច និងមានលេខចុះបញ្ជី Co.០៨៣៩ Et/២០១២ ចុះថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យចុះបញ្ជីរបស់ រ.ទ.ស.ភ មានទីតាំងស្ថិតនៅអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប ត្រូវបានបង្ហាញជាប្រាក់រៀលដែលជាប្រាក់រៀលដែល រ.ទ.ស.ភ កំពុងប្រើប្រាស់ផងដែរ។

ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប ត្រូវបានអនុម័តឲ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

២. សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងការចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់ សាធារណជននៅរាជធានីភ្នំពេញ។ កម្មវត្ថុអាជីវកម្មរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការជួសជុល និងថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធ ចែកចាយទឹកស្អាត និងអនាម័យ
- ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម សេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅ នឹងតម្រូវការប្រើប្រាស់
- ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀតដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យតាមការ សម្រេចរបស់ក្រុមប្រឹក្សាភិបាល និងអនុលោមតាមច្បាប់
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និង ក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍន៍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
- ធានាឲ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផល ប្រយោជន៍សង្គម

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នមិនត្រូវបានធ្វើសវនកម្ម ហើយត្រូវបានរៀបចំឡើងដោយអនុលោម ទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន។ របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ គួរតែត្រូវបានអានផ្តល់ជូន ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងកំណត់សម្គាល់មួយចំនួនដែលអមជាមួយ។



៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

កំណត់សម្គាល់មួយចំនួន ត្រូវបានជ្រើសរើសដាក់ភ្ជាប់មកជាមួយដើម្បីពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗ សម្រាប់ការស្វែងយល់ពីបម្រែបម្រួលនៃស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលអាជីវកម្មរបស់ រ.ទ.ស.ភ ចាប់គិតពីត្រីមាសថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

គោលការណ៍គណនេយ្យ និងវិធីសាស្ត្រនៃការគណនាដែលបានអនុវត្ត គឺសមស្របទៅនឹងគោលការណ៍ និងវិធីសាស្ត្រដែលបានអនុវត្តនៅក្នុង ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨ លើកលែងតែការអនុវត្តនៃស្តង់ដារគណនេយ្យ វិសោធនកម្ម និងបំណកស្រាយផ្សេងៗខាងក្រោម៖

	ថ្ងៃចូលជាធរមាន
ស.រ.ហ.អ.ក ១៦ <i>ការជួល</i>	១ មករា ២០១៩
ការបកស្រាយ ២៣ <i>ភាពមិនច្បាស់លាស់លើការវិនិច្ឆ័យពន្ធលើប្រាក់ចំណូល</i>	១ មករា ២០១៩
វិសោធនកម្មលើ ស.គ.អ.ក ២៨ <i>ការប្រាក់រយៈពេលវែងជាមួយញាតិសម្ព័ន្ធ ឬ ក្រុមហ៊ុនរួម</i>	១ មករា ២០១៩
<i>ទុន</i>	១ មករា ២០១៩
វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ <i>ការទូទាត់ជាមុន ជាមួយ សំណងដែលមានភាពអវិជ្ជមាន</i>	១ មករា ២០១៩
វិសោធនកម្មលើ ស.រ.ហ.អ.ក ៣ <i>ការពង្រឹងប្រចាំឆ្នាំ លើស្តង់ដារ ស.រ.ហ.អ.ក ខួប២០១៥</i>	១ មករា ២០១៩
<i>ដល់ ២០១៧</i>	១ មករា ២០១៩
វិសោធនកម្មលើ ស.រ.ហ.អ.ក ១១ <i>ការពង្រឹងប្រចាំឆ្នាំលើស្តង់ដារ ស.រ.ហ.អ.ក ខួប២០១៥</i>	១ មករា ២០១៩
<i>ដល់ ២០១៧</i>	១ មករា ២០១៩
វិសោធនកម្មលើ ស.គ.អ.ក ១២ <i>ការពង្រឹងប្រចាំឆ្នាំ លើស្តង់ដារ ស.រ.ហ.អ.ក ខួប២០១៥</i>	១ មករា ២០១៩
<i>ដល់ ២០១៧</i>	១ មករា ២០១៩
វិសោធនកម្មលើ ស.គ.អ.ក ២៣ <i>ការពង្រឹងប្រចាំឆ្នាំ លើស្តង់ដារ ស.រ.ហ.អ.ក ខួប២០១៥</i>	១ មករា ២០១៩
<i>ដល់ ២០១៧</i>	១ មករា ២០១៩
វិសោធនកម្មលើ ស.គ.អ.ក ១៩ <i>វិសោធនកម្មផែនការ ការបន្ថយ ឬ ការទូទាត់</i>	១ មករា ២០១៩

ពុំមានការប៉ះពាល់ជាសារវន្តទៅលើការអនុវត្តនៃស្តង់ដារគណនេយ្យ វិសោធនកម្ម និងបំណកស្រាយផ្សេងៗក្នុងកំឡុងការិយបរិច្ឆេទនៃត្រីមាសនេះទេ។

ខាងក្រោមនេះ គឺជាស្តង់ដារគណនេយ្យ វិសោធនកម្ម និងបំណកស្រាយផ្សេងៗ ដែលត្រូវបានចេញផ្សាយ ប៉ុន្តែមិនទាន់ត្រូវបានអនុវត្តដោយ រ.ទ.ស.ភ៖

	ថ្ងៃចូលជាធរមាន
វិសោធនកម្មលើ <i>សេចក្តីព្រាងលើក្របខណ្ឌទស្សនទានក្នុងស្តង់ដារ ស.រ.ហ.អ.ក</i>	១ មករា ២០២០
វិសោធនកម្មលើ ស.រ.ហ.អ.ក ៣ <i>និយមន័យនៃអាជីវកម្ម</i>	១ មករា ២០២០
វិសោធនកម្មលើ ស.គ.អ.ក ១ និង ស.គ.អ.ក ៨ <i>និយមន័យនៃភាពជាសារវន្ត</i>	១ មករា ២០២០
ស.រ.ហ.អ.ក ១៧ <i>កិច្ចសន្យាធានារ៉ាប់រង</i>	១ មករា ២០២១
វិសោធនកម្មលើ ស.រ.ហ.អ.ក ១០ និង ស.គ.អ.ក ២៨ <i>ការលក់ ឬការចែកចាយនៃទ្រព្យ</i>	ពន្យា
<i>រវាងសហគ្រិន និងញាតិសម្ព័ន្ធ ឬ ក្រុមហ៊ុនរួមទុន</i>	

រ.ទ.ស.ភ កំពុងវិភាគលើផលប៉ះពាល់ក្នុងការអនុវត្តស្តង់ដារគណនេយ្យ វិសោធនកម្ម និងការបកស្រាយទាំងនេះ ដោយហេតុថាក្រុមប្រឹក្សាភិបាលពុំទាន់មានជំហរ ដើម្បីសន្និដ្ឋានលើផលប៉ះពាល់ដែលមានសក្តានុពលលើលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅឡើយទេ។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តស្តង់ដារគណនេយ្យ វិសោធនកម្ម និងការបកស្រាយមានដូចខាងក្រោម៖

វិសោធនកម្មលើ សេចក្តីព្រាងលើក្របខណ្ឌទស្សនទានក្នុងស្តង់ដារ ស.រ.ហ.អ.ក

ជាមួយនឹងការកែសម្រួលសេចក្តីព្រាងលើក្របខណ្ឌទស្សនទាន IASB បានចេញផ្សាយវិសោធនកម្មលើសេចក្តីព្រាងលើក្របខណ្ឌទស្សនទានក្នុងស្តង់ដារ ស.រ.ហ.អ.ក ដែលរួមមានវិសោធនកម្មលើ ស.រ.ហ.អ.ក ២ ស.រ.ហ.អ.ក ៦ ស.រ.ហ.អ.ក ១៤ ស.គ.អ.ក ១ ស.គ.អ.ក ៨ ស.គ.អ.ក ៣៤ ស.គ.អ.ក ៣៧ ស.គ.អ.ក ៣៨ ការបកស្រាយ ១២ ១៩ ២០ និង ២២ ជាមួយ និងគណៈកម្មាធិការបកស្រាយស្តង់ដារ-៣២។

វិសោធនកម្មលើ ស.រ.ហ.អ.ក ៣ និយមន័យនៃអាជីវកម្ម

វិសោធនកម្មនេះបានផ្លាស់ប្តូរនិយមន័យនៃអាជីវកម្ម ដើម្បីជួយក្រុមហ៊ុនកំណត់ថាតើការទិញដែលបានធ្វើគឺជាអាជីវកម្ម ឬក្រុមទ្រព្យសកម្ម។

និយមន័យថ្មីនៃអាជីវកម្ម គឺជាសកម្មភាពរួមគ្នា និងទ្រព្យសកម្មដែលមានសមត្ថភាពរៀបចំ និងគ្រប់គ្រងសម្រាប់គោលបំណងផ្តល់ទំនិញ ឬសេវាកម្មដល់អតិថិជនបង្កើតប្រាក់ចំណូលវិនិយោគ (ដូចជាភាគលាភ ឬការប្រាក់) ឬបង្កើតប្រាក់ចំណូលផ្សេងទៀតពីសកម្មភាពធម្មតា។

នេះបញ្ជាក់ថាលទ្ធផលនៃអាជីវកម្ម គឺជាការផ្តល់ទំនិញ និងសេវាកម្មដល់អតិថិជន។ វាផ្ទុយពីនិយមន័យមុនដែលផ្តោតលើអត្ថប្រយោជន៍សេដ្ឋកិច្ចដល់វិនិយោគិន និងអ្នកដទៃ។

វិសោធនកម្មនេះក៏បញ្ជាក់ដែរថា ដើម្បីចាត់ទុកថាជាអាជីវកម្ម ការទិញត្រូវតែរួមបញ្ចូល លទ្ធផលនិងដំណើរការសំខាន់ ដែលរួមបញ្ចូលគ្នាយ៉ាងសំខាន់ក្នុងការបង្កើតលទ្ធផល។ វិសោធនកម្ម រួមមានក្របខ័ណ្ឌដើម្បីជួយនៅពេលវាយតម្លៃនៅពេលដែលមានការបញ្ចូល និងដំណើរការសំខាន់ៗ ដែលរួមមានសម្រាប់ក្រុមហ៊ុនដំណាក់កាលដំបូងដែលមិនទាន់បានបង្កើតលទ្ធផលនៅឡើយ។

លើសពីនេះទៀតវិសោធនកម្មបានណែនាំ "Concentration test" ដើម្បីសំរេចចិត្តអនុញ្ញាតឱ្យមានការវាយតម្លៃសាមញ្ញមួយថាតើសំណុំសកម្មភាព និងទ្រព្យសកម្មដែលទទួលបានគឺជាអាជីវកម្មឬយ៉ាងណា។ ការធ្វើតេស្តនេះអាចត្រូវបានអនុវត្តដោយនៅលើប្រតិបត្តិការដោយមូលដ្ឋានប្រតិបត្តិការ។ ប្រតិបត្តិការមួយនឹងចាត់ទុកថាជាការទិញទ្រព្យសកម្មមួយ (ពោលគឺមិនមែនអាជីវកម្មមួយ) ប្រសិនបើតម្លៃទ្រព្យសកម្មសរុបដែលបានទទួលទាំងអស់ត្រូវបានប្រមូលផ្តុំក្នុងទ្រព្យសកម្មដែលអាចកំណត់អត្តសញ្ញាណ ឬក្រុមដែលមានទ្រព្យសកម្មដែលអាចកំណត់អត្តសញ្ញាណបាន។

វិសោធនកម្មលើ ស.គ.អ.ក ១ និង ស.គ.អ.ក ៨ និយមន័យនៃភាពជាសារវន្ត

វិសោធនកម្មត្រូវបានបញ្ជាក់នៅក្នុងនិយមន័យនៃភាពជាសារវន្ត នៅក្នុងបរិបទដែល ស.រ.ហ.អ.ក បានអនុវត្ត។ គំនិតដែលភាពជាសារវន្ត និងមិនមែនជាសារវន្ត គឺមានសារៈសំខាន់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាម ស.រ.ហ.អ.ក ការផ្លាស់ប្តូរនិយមន័យអាចជះឥទ្ធិពលជាមូលដ្ឋានទៅ អ្នករៀបចំក្នុងការវិនិច្ឆ័យក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

និយមន័យថ្មីនៃភាពជាសារវន្ត គឺជាព័ត៌មានដែលមានភាពជាសារវន្ត ប្រសិនបើមានការលុបចោលមានកំហុសឆ្គង ឬលាក់បាំង ដែលវាអាចរំពឹងទុកថានឹងមានឥទ្ធិពលលើការសម្រេចចិត្ត ដែលអ្នកប្រើប្រាស់ចម្បងនៃគោលបំណងទូទៅរបស់របាយការណ៍ហិរញ្ញវត្ថុ ផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុទាំងនោះ ដែលផ្តល់ព័ត៌មានហិរញ្ញវត្ថុអំពីរបាយការណ៍ជាក់លាក់របស់អង្គភាព។



៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តស្តង់ដារគណនេយ្យ វិសោធនកម្ម និងការបកស្រាយមានដូចខាងក្រោម៖ (ត)

ស.រ.ហ.អ.ក ១៧ កិច្ចសន្យាធានារ៉ាប់រង

ស.រ.ហ.អ.ក ១៧ ត្រូវបានជំនួសឱ្យ ស.រ.ហ.អ.ក ៤ និងតម្រូវវាស់វែងតាមតម្លៃបច្ចុប្បន្ន ដែលការប៉ាន់ស្មានត្រូវបានវាស់វែងឡើងវិញនៃពេលវេលាបាយការណ៍នីមួយៗ។

កិច្ចសន្យាត្រូវបានវាស់វែងដោយប្រើ៖

- អប្បហារនៃប្រូបាប៊ីលីតេលំហូរសាច់ប្រាក់
- និយ័តកម្មហានិភ័យជាក់លាក់ និង
- ចំណេញនៃសេវាកិច្ចសន្យា ("CSM") តំណាងឱ្យកិច្ចសន្យានៃប្រាក់ចំណេញដែលមិនទាន់បានទទួលស្គាល់ ដែលត្រូវបានគេទទួលស្គាល់ថាជាប្រាក់ចំណូលក្នុងកំឡុងពេលនៃការធានារ៉ាប់រង។

ស្តង់ដារអនុញ្ញាតឱ្យមានជម្រើសរវាង ការទទួលស្គាល់ការផ្លាស់ប្តូរតាមអត្រាអប្បហារនៅក្នុងរបាយការណ៍ចំណូល ឬទទួលស្គាល់ដោយផ្ទាល់នៅក្នុងប្រាក់ចំណូលផ្សេងៗទៀត។ ជម្រើសនេះ គឺទំនងជាឆ្លុះបញ្ចាំងពីរបៀបដែលក្រុមហ៊ុនធានារ៉ាប់រង បកស្រាយពី ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនក្រោម ស.រ.ហ.អ.ក ៩ ។

ជម្រើសម្យ៉ាងទៀត គឺវិធីសាស្ត្របែងចែកបុព្វលាភ ត្រូវបានអនុញ្ញាតសម្រាប់បំណុលសម្រាប់ការធានារ៉ាប់រងដែលនៅសល់សម្រាប់កិច្ចសន្យារយៈពេលខ្លីដែលត្រូវបានបង្ហាញលើការធានារ៉ាប់រងមិនមានជីវិត។

ការផ្លាស់ប្តូរនៃការវាស់ស្ទង់ទូទៅដែលគេហៅថា "វិធីសាស្ត្រតំលៃអថេរ" សម្រាប់កិច្ចសន្យាមួយចំនួនដែលបានបង្ហាញលើការធានារ៉ាប់រងមានជីវិត ដែលអ្នកធ្វើគោលនយោបាយ ចែករំលែកជាការទទួលបានមកវិញនូវតម្លៃមូលដ្ឋាន។ នៅពេលអនុវត្តវិធីកំណត់តម្លៃអថេរ ការប្រែប្រួលតម្លៃទីផ្សារនៃភាគហ៊ុនក្រុមហ៊ុននៃតម្លៃមូលដ្ឋាន ត្រូវបានរួមបញ្ចូលនៅក្នុងចំណេញកម្រិតនៃកិច្ចសន្យាសេវា។ ជាលទ្ធផលក្រុមហ៊ុនធានារ៉ាប់រងដែលប្រើវិធីសាស្ត្រនេះទំនងជាមិនសូវប្រែប្រួលខ្លាំងជាងវិធីសាស្ត្រទូទៅទេ។

ច្បាប់ថ្មីនេះ នឹងប៉ះពាល់ដល់របាយការណ៍ហិរញ្ញវត្ថុ និងស្ថិតិសាស្ត្រលទ្ធផលសំខាន់ៗរបស់ក្រុមហ៊ុនទាំងអស់ដែលបានចេញកិច្ចសន្យាធានារ៉ាប់រង ឬកិច្ចសន្យាវិនិយោគដែលមានលក្ខណៈពិសេសនៃការចូលរួម។

វិសោធនកម្មលើ ស.រ.ហ.អ.ក ១០ និង ស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ រវាងអ្នកវិនិយោគ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន

វិសោធនកម្មបញ្ជាក់ពីវិសាលភាពនៃប្រាក់ចំណេញឬខាត ដែលត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនលក់ ឬរួមចំណែកទ្រព្យសកម្មទៅឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុនរបស់ខ្លួន។ នៅពេលប្រតិបត្តិការពាក់ព័ន្ធនឹងអាជីវកម្មការចំណេញ ឬខាតត្រូវបានទទួលស្គាល់ពេញលេញ ផ្ទុយទៅវិញនៅពេលដែលប្រតិបត្តិការទាក់ទងនឹងទ្រព្យសកម្ម ដែលមិនមែនជាអាជីវកម្មនោះការចំណេញ ឬខាតត្រូវបានទទួលស្គាល់តែទៅលើវិសាលភាពនៃផលប្រយោជន៍ វិនិយោគិនដែលមិនទាក់ទងគ្នានៅក្នុងក្រុមហ៊ុនរួមទុន ឬក្រុមហ៊ុនបុត្រសម្ព័ន្ធ។

៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០១៩ គិតជាពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៨ គិតជាពាន់រៀល
ថ្លៃដើម		
សមតុល្យដើមគ្រា/ឆ្នាំ	១.៦២១.៧២០.៣៤០	១.៤៩៤.៧៩១.៦៣២
ការទិញបន្ថែម	៧៦.៣៥៤.៦៤៤	១៤៧.៤៨៧.១៧២
ការផ្ទេរទៅទ្រព្យអរូបី	(១.០៧៧.៨១៧)	(១០.៨៥០.១១០)
ការដោះចេញពីបញ្ជី	(៤៧៩.៥៤៨)	(៩.៧០៨.៣៥៤)
	<u>១.៦៩៦.៥១៧.៦១៩</u>	<u>១.៦២១.៧២០.៣៤០</u>
រំលស់បង្គរ		
សមតុល្យដើមគ្រា/ឆ្នាំ	(៤០៦.០៤០.៥១៦)	(៣៧០.៦១៩.៤៤៩)
រំលស់ក្នុងគ្រា/ឆ្នាំ	(៣៥.៥០៣.៩២៥)	(៤១.៣០៧.៣១៤)
ការដោះចេញពីបញ្ជី	-	៥.៨៨៦.២៤៧
	<u>(៤៤១.៥៤៤.៤៤១)</u>	<u>(៤០៦.០៤០.៥១៦)</u>
សមតុល្យចុងគ្រា/ឆ្នាំ	<u>១.២៥៤.៩៧៣.១៧៨</u>	<u>១.២១៥.៦៧៩.៨២៤</u>

ក្នុងអំឡុងពេលហិរញ្ញវត្ថុ រ.ទ.ស.ភ បានធ្វើការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និងទូទាត់ជាសាច់ប្រាក់ដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០១៩ គិតជាពាន់រៀល	៣០ កញ្ញា ២០១៨ គិតជាពាន់រៀល
ការទិញបន្ថែម	៧៦.៣៥៤.៦៤៤	១០៩.៦៨៧.៦៧៣
(កំណើន)/កំហយគណនីផ្គត់ផ្គង់ និងប្រាក់ធានាប្រតិបត្តិការ	(៩.៣១៦.៨០៥)	៧.១៦៩.៥៨៧
មូលធនកម្មការប្រាក់លើទ្រព្យសកម្មមានលក្ខណៈគ្រប់គ្រាន់	(១.៩៩៥.៣៧០)	(២.០៥២.៩៤១)
	<u>៦៥.០៤២.៤៦៩</u>	<u>១១៤.៧០៤.៣១៩</u>

៥. ការវិនិយោគរយៈពេលខ្លី

ការវិនិយោគរយៈពេលខ្លី គឺជាប្រាក់បញ្ញើមានកាលកំណត់នៅគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់រយៈពេល៤ខែ ទៅ១២ខែ ហើយទទួលបានការប្រាក់៤,០០% (២០១៨៖ ៤,០០% ដល់៥,៥០%) ក្នុងមួយឆ្នាំ។

ការវិនិយោគរយៈពេលខ្លីរួមមាន ប្រាក់បញ្ញើដែលមានទឹកប្រាក់ចំនួន ១៨ពាន់លានរៀល (២០១៨៖ ៣៣,៦ពាន់លានរៀល) ដែលតម្រូវឱ្យជាពិសេសសម្រាប់ការបង់កាតព្វកិច្ចសោធននិវត្តន៍បុគ្គលិកដែលត្រូវចូលនិវត្តន៍ ដែលមានសិទ្ធិទទួលអត្ថប្រយោជន៍ពេលចូលនិវត្តន៍នៅក្នុងគម្រោងនេះ។



៦. ទុនបម្រុង

	ដើមទុន បម្រុង គិតជាពាន់រៀល	ទុនបម្រុង តាមច្បាប់ គិតជាពាន់រៀល	ទុនបម្រុង ទូទៅ គិតជាពាន់រៀល	ទុនបម្រុងសម្រាប់ ការអភិវឌ្ឍន៍ គិតជាពាន់រៀល	សរុប គិតជាពាន់រៀល
នាថ្ងៃទី១ មករា					
២០១៩	១.៦៤៨.៤៣៥	២២.៣៥៥.៤៣៣	២២.៣៥៥.៤៣៣	២៣៨.១៤៤.៣៣៥	២៨៤.៥០៣.៦៣៦
ផ្ទេរពីចំណេញរក្សាទុក	-	៣.៦៨០.៣៥៦	៣.៦៨០.៣៥៦	៤៧.៣២១.០៩៦	៥៤.៦៨១.៨០៨
នាថ្ងៃទី៣០ កញ្ញា					
២០១៩	១.៦៤៨.៤៣៥	២៦.០៣៥.៧៨៩	២៦.០៣៥.៧៨៩	២៨៥.៤៦៥.៤៣១	៣៣៩.១៨៥.៤៤៤
(មិនបានធ្វើសវនកម្ម)	<u>១.៦៤៨.៤៣៥</u>	<u>២៦.០៣៥.៧៨៩</u>	<u>២៦.០៣៥.៧៨៩</u>	<u>២៨៥.៤៦៥.៤៣១</u>	<u>៣៣៩.១៨៥.៤៤៤</u>
នាថ្ងៃទី១ មករា					
២០១៨	១.៦៤៨.៤៣៥	២០.៧០២.០៤២	២០.៧០២.០៤២	២២១.៧៧៧.១៥៩	២៦៤.៨២៩.៦៧៨
ផ្ទេរពីចំណេញរក្សាទុក	-	១.៦៥៣.៣៩១	១.៦៥៣.៣៩១	១៦.៣៦៧.១៧៦	១៩.៦៧៣.៩៥៨
នាថ្ងៃទី៣១ ធ្នូ២០១៨					
(បានធ្វើសវនកម្ម)	<u>១.៦៤៨.៤៣៥</u>	<u>២២.៣៥៥.៤៣៣</u>	<u>២២.៣៥៥.៤៣៣</u>	<u>២៣៨.១៤៤.៣៣៥</u>	<u>២៨៤.៥០៣.៦៣៦</u>

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាភិបាលបានអនុម័តផ្ទេរប្រាក់ចំណេញរក្សាទុកទៅគណនី
ទុនបម្រុង ដែលមានទឹកប្រាក់ចំនួន ៥៤,៧ពាន់លានរៀល។

យោងតាមលក្ខន្តិកៈរបស់ រ.ទ.ស.ភ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ត្រង់មាត្រា ៤៤ បានចែងថាប្រាក់
ចំណេញរបស់ រ.ទ.ស.ភ បន្ទាប់ពីការកាត់កងនឹងការខាតយោងពីឆ្នាំមុន (ប្រសិនបើមាន) អាចត្រូវប្រើប្រាស់ដូចខាង
ក្រោម៖

- សម្រាប់ប្រាក់រង្វាន់របស់គណៈគ្រប់គ្រង និងបុគ្គលិក
- សម្រាប់ទុនបម្រុងតាមច្បាប់ ៥%
- សម្រាប់ទុនបម្រុងទូទៅ ៥%
- សមតុល្យនៅសល់សម្រាប់ទុនបម្រុងសម្រាប់ការអភិវឌ្ឍន៍។

៧. ប្រាក់កម្ចី

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០១៩ គិតជាពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៨ គិតជាពាន់រៀល
ប្រាក់កម្ចីរយៈពេលវែង		
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង("AFD") - ឥណទានលេខ ១០៧៥ ០៣ S	៨.៩៩៤.៣៩០	១៣.៨៤៥.២០៧
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន ("JICA")	៥០.០៨១.៩៧៨	៦១.១៣៤.០៧៥
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ធនាគារអភិវឌ្ឍន៍អាស៊ី ("ADB")	៣៧.៩១៤.៩៧៧	២៨.៧២២.៩៥៦
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១២១ ០១ F	៨០.៩៧៤.៦៦៤	១០១.៥៦៣.០៦៨
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៤ ០១ P	១១៧.៧៤៧.៦៥៦	៨០.៣៧០.៥៩៥
	<u>២៩៥.៧១៣.៦៦៥</u>	<u>២៨៥.៦៣៥.៩០១</u>
ប្រាក់កម្ចីរយៈពេលខ្លី		
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង("AFD") - ឥណទានលេខ ១០៧៥ ០៣ S	៩.០៤៨.០៣៧	៩.២៤៧.៦២៤
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន ("JICA")	១.៧៦៥.៦៩៩	១០.៨៨៣.៦៦៩
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ធនាគារអភិវឌ្ឍន៍អាស៊ី ("ADB")	២.២៩៧.៨៧៧	២.២០០.១៨៩
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១២១ ០១ F	១៨.០០៤.៦៧៨	១៨.៥៥៥.២០១
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៤ ០១ P	៥៦៦.៥២៦	១.២៣១.៩៤៦
	<u>៣១.៦៨២.៨១៧</u>	<u>៤២.១១៨.៦២៩</u>
	<u>៣២៧.៣៩៦.៤៨២</u>	<u>៣២៧.៧៥៤.៥៣០</u>
កាលបរិច្ឆេទផុតកំណត់របស់ប្រាក់កម្ចីនេះមានដូចខាងក្រោម៖		
	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០១៩ គិតជាពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៨ គិតជាពាន់រៀល
ប្រាក់កម្ចីរយៈពេលខ្លី		
- ផុតកំណត់ក្នុងរយៈពេល ១ ឆ្នាំ	<u>៣១.៦៨២.៨១៧</u>	<u>៤២.១១៨.៦២៩</u>
ប្រាក់កម្ចីរយៈពេលវែង		
- ផុតកំណត់ក្នុងរយៈពេល ១ ឆ្នាំ ទៅ ២ ឆ្នាំ	៣១.០៤៣.៨៩៩	៣៨.៤០៦.៩៨២
- ផុតកំណត់ក្នុងរយៈពេល ២ ឆ្នាំ ទៅ ៥ ឆ្នាំ	៦៦.១៤៨.៥២៧	៩២.១៤៥.៦០១
- ផុតកំណត់ក្នុងរយៈពេល ៥ ឆ្នាំ	១៩៨.៥២១.២៣៩	១៥៥.០៨៣.៣១៨
	<u>២៩៥.៧១៣.៦៦៥</u>	<u>២៨៥.៦៣៥.៩០១</u>
	<u>៣២៧.៣៩៦.៤៨២</u>	<u>៣២៧.៧៥៤.៥៣០</u>



៨. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ

	ជំនួយពីរដ្ឋាភិបាល គិតជាពាន់រៀល	ជំនួយពី JICA គិតជាពាន់រៀល	ជំនួយផ្សេងៗ គិតជាពាន់រៀល	សរុបរួម គិតជាពាន់រៀល
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ រំលស់	៤.៤១១.២៦៥ (៤.៩៨៩)	១៧.៩៨៧.០៦១ (១.៥៨១.៥០៩)	៧៣២.៧០៣ (១៨.២៩៧)	២៣.១៣១.០២៩ (១.៦០៤.៧៩៥)
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើសវនកម្ម)	៤.៤០៦.២៧៦	១៦.៤០៥.៥៥២	៧១៤.៤០៦	២១.៥២៦.២៣៤
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រំលស់	៤.៦៣៨.១៦២ (២២៦.៨៩៧)	២០.០៩៥.៧៤១ (២.១០៨.៦៨០)	៧៥៧.០៩៨ (២៤.៣៩៥)	២៥.៤៩១.០០១ (២.៣៥៩.៩៧២)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (បានធ្វើសវនកម្ម)	៤.៤១១.២៦៥	១៧.៩៨៧.០៦១	៧៣២.៧០៣	២៣.១៣១.០២៩

៩. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០១៩ គិតជាពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៨ គិតជាពាន់រៀល
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - រយៈពេលវែង		
ប្រាក់កក់របស់អតិថិជន	៥៩.២៥៩.៩៥៥	៥៤.៤០៤.៧៤៦
ប្រាក់ធានាប្រតិបត្តិការ	៤.២៨៧.៧៨៣	២.៤៤៣.៨៧៧
	<u>៦៣.៥៤៧.៧៣៨</u>	<u>៥៦.៨៤៨.៦២៣</u>
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម - រយៈពេលខ្លី		
ភាគីទីបី	២៦.៧៩៧.១៧៣	៣០.៨៧០.៨៨៦
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - រយៈពេលខ្លី		
ប្រាក់បង្កលើកទឹកចិត្តបុគ្គលិក	៦.៦៣១.៦៣៥	៧.៦២៦.០១៥
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	២៣.១០៤.១៥៦	១២.៦៧១.៤២៤
ទឹកប្រាក់ជំពាក់ទៅបុគ្គលិក	៦.២២៨.៤៧២	១៤.២១២.៣៨៤
ប្រាក់ធានាប្រតិបត្តិការ	៦៧.៣៦៧	៦៧.២៨៥
ភាគលាភដែលត្រូវបង់	២២.៩៧១.៣៤៣	៦.៨៨៤.៧៨៧
ពន្ធត្រូវបង់ផ្សេងៗ	២៧១.៣៥៨	២០៩.១៨៨
ប្រាក់បង្កអតីតភាពការងារ	៥.៨២៦.១៨១	៥.២៧០.៩៩២
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	៤.៩៩៥.១៣៣	៤.៤៣៧.២៦២
	<u>៧០.០៩៥.៦៤៥</u>	<u>៥១.៣៧៩.៣៣៧</u>
	<u>៩៦.៦៤៣.៣៨៣</u>	<u>៨៨.២២៨.០៦០</u>
	<u>១៦៦.៧៣៧.០២៩</u>	<u>១៣៩.០៩៨.៤៤៦</u>

១០. កិច្ចសន្យាទ្រព្យសកម្ម និងបំណុល

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០១៩ គិតជាពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៨ គិតជាពាន់រៀល
កិច្ចសន្យាទ្រព្យសកម្ម		
គណនីត្រូវទទួលពីសេវាសាងសង់	៣.៨៩១.១៩៣	៥១៥.៦១៤
ចំណូលបង្កពីការលក់ទឹកស្អាត	៥៣.៨៩៧.១៨៣	៤៥.៥២៦.១៥៥
	៥៧.៧៨៨.៣៧៦	៤៦.០៤១.៧៦៩
កិច្ចសន្យាបំណុល		
ចំណូលមិនទាន់សម្រេច	(៥.២៧៨)	(៥.២៧៨)
ចំណូលពន្យ	(៣.០២៨.១៥៦)	(៣១.៣៦៧)
	(៣.០៣៣.៤៣៤)	(៣៦.៦៤៥)
	៥៤.៧៥៤.៩៤២	៤៦.០០៥.១២៤

១១. ភាគលាភ

នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាភិបាលបានស្នើ និងអនុម័តភាគលាភសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលមានតម្លៃ២១៧,៦០រៀលក្នុងមួយហ៊ុន និងមានភាគលាភសរុបចំនួន ១៨,៩ពាន់លានរៀលជូនភាគហ៊ុននិក។

១២. បំណុល/(បំណាយ) ការប្រាក់

	មិនបានធ្វើសវនកម្ម			
	សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី ៣០ កញ្ញា ២០១៩ គិតជាពាន់រៀល	សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី ៣០ កញ្ញា ២០១៨ គិតជាពាន់រៀល	សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ កញ្ញា ២០១៩ គិតជាពាន់រៀល	សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ កញ្ញា ២០១៨ គិតជាពាន់រៀល
ចំណូលហិរញ្ញវត្ថុ:				
- ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅធនាគារ (ក)	១៨១.២៧៤	៣៤៧.១២២	៤៨៨.៩០៨	៨៤៥.២៨៣
- ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណរបស់ប្រាក់កម្ចី	៤.២៥២.៦៦៩	-	៦.៨៨០.៧២២	៨.៤៤១.៣៧០
- ចំណូលការប្រាក់ពីឥណទានផ្តល់ឲ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់	១៥៤	២.០៤១	១.៨៧៥	៧.៣៩២
	៤.៤៣៤.០៩៧	៣៤៩.១៦៣	៧.៣៧១.៥០៥	៩.២៩៤.០៤៥
ចំណាយការប្រាក់:				
- ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	៨១៩.៣៤០	(២.៧៧៥.៨០៦)	(៤.២១៧.៣៥០)	(៨.៣៨៤.៩២៣)
- ខាតសុទ្ធពីការប្តូររូបិយប័ណ្ណរបស់ប្រាក់កម្ចី	(១.០៥០.១០០)	(២.៣០១.៤៧៥)	(៦.៤២៣.៥៣២)	(៧.៨៨៤.៣៨៦)
- ចំណាយការប្រាក់ដែលបានធ្វើមូលធនកម្មលើទ្រព្យសកម្មដែលមានលក្ខណៈគ្រប់គ្រាន់	៦៧៨.០៥៨	៦៦៩.៣៧៤	១.៩៩៥.៣៧០	២.០៥២.៩៤១
	៤៤៧.២៩៨	(៤.៤០៧.៩០៧)	(៨.៦៤៥.៥១២)	(១៤.២១៦.៣៦៨)
	៤.៨៨១.៣៩៥	(៤.០៥៨.៧៤៤)	(១.២៧៤.០០៧)	(៤.៩២២.៣២៣)



១២. ចំណូល/(ចំណាយ)ការប្រាក់ (ត)

- (ក) ចំណូលការប្រាក់ គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗ ដែលធ្វើនៅក្នុងធនាគារ ក្នុងស្រុកក្នុងឆ្នាំ។
- (ខ) ចំណាយការប្រាក់ គឺជាការប្រាក់លើប្រាក់កម្ចីពី AfD និងប្រាក់កម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលបានការឧបត្ថម្ភតាមរយៈកម្ចីដែលទទួលបានពី ADB និង JICA ។

១៣. ចំណាយពន្ធ

នៅក្រោមច្បាប់សារពើពន្ធ រ.ទ.ស.ភ មានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ ២០% (២០១៨៖ ២០%) នៃចំណេញត្រូវបង់ពន្ធ ឬពន្ធអប្បបរមា ១% (២០១៨៖ ១%) នៃផលរបបសរុបហើយជ្រើសរើសយកមួយណា ដែលខ្ពស់ជាងគេ។ វាតំណាងអោយទឹកប្រាក់អប្បបរមា ដែលត្រូវបង់ជូនទៅអាជ្ញាធរពន្ធដារ។ ក្រុមហ៊ុនមាន ចំណូលពន្ធលើប្រាក់ចំណេញលើសបំណុលពន្ធអប្បបរមា ដូច្នេះក្រុមហ៊ុនមិនមានកាតព្វកិច្ចបង់ពន្ធអប្បបរមាឡើយ។ ពន្ធដែលត្រូវបង់លុះត្រាតែក្រុមហ៊ុនស្ថិតនៅក្នុងស្ថានភាពខាតបង់ពន្ធ។ ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធនេះទោះបី ជាក្រុមហ៊ុនស្ថិតក្នុងស្ថានភាពខាតបង់ក៏ដោយ។

១៤. ចំណេញក្នុងមួយភាគហ៊ុន

(ក) ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (Basic earnings per share)

ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ម្ចាស់ភាគហ៊ុន របស់ រ.ទ.ស.ភ ចែកនឹងចំនួនភាគហ៊ុនមធ្យម (Weighted average) ដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទ។

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០១៨	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០១៨
ប្រាក់ចំណេញរបស់ភាគហ៊ុនិក (គិត ជាពាន់រៀល)	២១.៦៦៧.៨៧៩	៧.២៣៧.១៨៨	៣៩.៣២៤.៣៤៦	៣៤.៨១០.២០៣
ចំនួនភាគហ៊ុនមធ្យម	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២
ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (គិតជាពាន់រៀល)	២៤៩.១៣	៨៣.២១	៤៥២.១៤	៤០០.២៤

(ខ) ចំណេញក្នុងមួយភាគហ៊ុនថយចុះ (Diluted earnings per share)

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតា ដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។

គិតត្រឹមដំណាច់ការិយបរិច្ឆេទនេះ រ.ទ.ស.ភ មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជា ភាគហ៊ុនធម្មតានោះទេ។ ដូចនេះចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយ ភាគហ៊ុនជាមូលដ្ឋាន។

១៥. ប្រតិបត្តិការភាគីពាក់ព័ន្ធ

(ក) រ.ទ.ស.ភ មានប្រតិបត្តិការជាមួយនិងសម្ព័ន្ធព្យាបាលកិច្ចការិយបរិច្ឆេទនេះដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០១៩ គិតជាពាន់រៀល	៣០ កញ្ញា ២០១៨ គិតជាពាន់រៀល
ក្រុមហ៊ុនក្រោមការគ្រប់គ្រងតែមួយ		
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ		
ការប្រាក់ដែលបានបង់លើប្រាក់កម្ចី	៩.២៨៨.៤០៧	១០.០១៨.២៨៣
រដ្ឋាករទឹកខេត្តពោធិ៍សាត់		
ការប្រាក់ដែលទទួលបានលើឥណទាន	១.៨៧៦	៧.៣៩២
	១១.១៦៤	១៧.៤១២

(ខ) អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗ

អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗ ក្នុងការិយបរិច្ឆេទនេះមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០១៩ គិតជាពាន់រៀល	៣០ កញ្ញា ២០១៨ គិតជាពាន់រៀល
ប្រាក់បៀវត្ស និងការចំណាយផ្សេងៗ	១.៦១០.៧២០	១.៧១០.២០៤
អត្ថប្រយោជន៍សោធននិវត្ត	-	២១.៦៤៥
	១.៦១០.៧២០	១.៧៣១.៨៤៩

១៦. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

កម្មវត្ថុនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះក៏ដើម្បីកាត់បន្ថយសក្តានុពលនៃផលប៉ះពាល់មិនល្អដែលអាចកើតឡើង ដោយសារការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់កម្មវត្ថុនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។ ហេតុនេះគណៈគ្រប់គ្រងបង្កើត គោលការណ៍លម្អិតដូចជាកម្រិតសិទ្ធិអំណាច ត្រួតពិនិត្យការទទួលខុសត្រូវការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ដោយអនុលោមតាមកម្មវត្ថុ និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ក. ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដោយសមភាគីមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានភាគច្រើនពីការលក់ជាឥណទាន។ តាមគោលការណ៍របស់ រ.ទ.ស.ភ ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់សមភាគី ដើម្បីធានាថា រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

ហានិភ័យឥណទានដែល រ.ទ.ស.ភ ងាយរងផលប៉ះពាល់គឺ តាមរយៈគណនីអតិថិជនពាណិជ្ជកម្មដែលត្រូវទទួលពី អតិថិជន។ អាយុកាលឥណទានរបស់ រ.ទ.ស.ភ មានរយៈពេល ១ខែ ហើយ រ.ទ.ស.ភ ព្យាយាមធ្វើ ការគ្រប់គ្រងយ៉ាងដិតដល់ លើគណនីត្រូវទទួលដែលមិនទាន់ប្រមូល ដើម្បីកាត់បន្ថយហានិភ័យឥណទាន អោយបានទាបបំផុត។ សមតុល្យដែលហួសកំណត់ត្រូវបានពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយគណៈគ្រប់គ្រង។



១៦. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់កើតឡើងពីការគ្រប់គ្រងរបស់ រ.ទ.ស.ភ ទៅលើ មូលធនបង្វិល។ វាគឺជាហានិភ័យមួយដែល រ.ទ.ស.ភ នឹងជួបប្រទះផលលំបាកក្នុងការបំពេញនូវកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

រ.ទ.ស.ភ គ្រប់គ្រងរយៈកាលកំណត់របស់បំណុលចាស់ៗលំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាពមានស្រាប់នៃមូលនិធិយ៉ាងសកម្មដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការវិនិយោគ និងហិរញ្ញប្បទាន។ នៅក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល រ.ទ.ស.ភ ធ្វើការរក្សានូវកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូល គ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ រ.ទ.ស.ភ។

គ. ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃទីផ្សារ ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ អាចនឹងប្រែប្រួលដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់ទីផ្សារ។

ការប្រឈមរបស់ រ.ទ.ស.ភ ទៅនឹងហានិភ័យអត្រាការប្រាក់ គឺទាក់ទងនឹងកម្ចី។ រ.ទ.ស.ភ គ្រប់គ្រងហានិភ័យអត្រាការប្រាក់របស់ខ្លួន ដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបំណុលទីផ្សារហើយសំខាន់ជាងនេះទៀត គឺរក្សាអោយបានការលាយឡំគ្នារបស់អត្រាថេរ និងអត្រាអថេររបស់កម្ចីដោយប្រុងប្រយ័ត្ន។ រ.ទ.ស.ភ ពុំបានប្រើប្រាស់ ដេរីវេទីវ ឧបករណ៍ហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យរបស់ ប្រាក់បំណុលដែលត្រូវសងនោះទេ។

១៧. ចំណាយជាប់កិច្ចសន្យា

នៅចុងត្រីមាសនៃការិយបរិច្ឆេទនេះ រ.ទ.ស.ភ បានជាប់កិច្ចសន្យាក្នុងការចំណាយមូលធនទៅលើទ្រព្យសកម្មខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០១៩ គិតជាពាន់រៀល	ធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៨ គិតជាពាន់រៀល
ការសាងសង់រោងចក្រផលិតទឹកស្អាត	៩.៥៦៥.៦៤៤	៣៤.៩៣២.៩៤៩
សេវាផ្តល់ការប្រឹក្សាយោបល់	១.៤២៩.៩២៤	៤.៧៥៤.៤៩៤
ការទិញបំពង់ដែកស្វិត បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	២.៩៣១.៩៩៨	១៥.៥៦៧.៩៣៦
	<u>១៣.៩២៧.៥៦៦</u>	<u>៥៥.២៥៥.៣៧៩</u>

១៨. ព្រឹត្តិការណ៍សំខាន់ៗក្នុងរយៈពេលនៃរបាយការណ៍

ក្នុងកំឡុងការិយបរិច្ឆេទ វិសោធនកម្មនៃកម្ចីពី MoEF – JICA និង MoEF – ADB នេះត្រូវបានអនុវត្ត ដោយ រ.ទ.ស.ភ ដូចខាងក្រោម៖

- (ក) ការធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងប្រាក់កម្ចីបន្ទាប់បន្សំលេខ CP-P9 (MoEF - JICA) ចុះនៅ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។ ប្រាក់កម្ចីនេះត្រូវបានគិតជា ប្រាក់យ៉េនជប៉ុន (“JPY”) ហើយ រ.ទ.ស.ភ នឹងត្រូវសងត្រលប់ទៅវិញនូវប្រាក់ដើម និងការប្រាក់ជារូបិយប័ណ្ណក្នុងស្រុក ក្នុងអត្រាប្តូរ ប្រាក់ដែល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង់ជូនទៅឱ្យ JICA។ អត្រាការប្រាក់ប្រចាំឆ្នាំត្រូវបាន កែប្រែពី ៧,៥០% ទៅ ០,៦៦% ក្នុងមួយឆ្នាំ និងកាលកំណត់ឥណទានត្រូវបានពន្យារពីរយៈពេល ១២ឆ្នាំ ទៅ ៤០ឆ្នាំ ដែលប្រាក់កម្ចីនេះត្រូវបញ្ចប់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០៤៩ ។
- (ខ) ការធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងប្រាក់កម្ចីបន្ទាប់បន្សំលេខ ១៤៦៨ - CAM (MoEF - ADB) ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៩។ ប្រាក់កម្ចីនេះត្រូវបានគិតជា Special Drawing Right (“SDR”) ហើយ រ.ទ.ស.ភ នឹងត្រូវសងត្រលប់ទៅវិញនូវប្រាក់ដើម និងការប្រាក់ជារូបិយប័ណ្ណក្នុង ស្រុក ក្នុងអត្រាប្តូរប្រាក់ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង់ជូនទៅឱ្យធនាគារអភិវឌ្ឍន៍អាស៊ី។ អត្រា ការប្រាក់ប្រចាំឆ្នាំត្រូវបានកែប្រែពី ៦,៥០% ទៅ ១,៦៥% ក្នុងមួយឆ្នាំ និងប្រាក់កម្ចីនេះ ត្រូវបង់រំលស់ ប្រចាំឆមាស នៅរៀងរាល់ថ្ងៃទី១ ខែមេសា និងថ្ងៃទី១ ខែតុលា នៃឆ្នាំនីមួយៗដោយ ចាប់ផ្តើមពីឆ្នាំ ២០១៩នេះតទៅ ។



ផ្នែកទី ៤.- ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១- ការវិភាគចំណូល

រ.ទ.ស.ភ. មានចំណូលពេញលេញដូចជាចំណូលបានមកពីការលក់ទឹកស្អាតសាងសង់និងចំណូលផ្សេងៗ។

- **ចំណូលបានមកពីការលក់ទឹករួមមាន៖** ចំណូលពីការប្រើប្រាស់ប្រភេទដីវិភាគអាជីវកម្មឧស្សាហកម្ម អង្គការរដ្ឋបន្ទប់ជួល និងអ្នកលក់ទឹកបន្ត។ ចំណូលទាំងនេះត្រូវបានរាយការណ៍តាមតម្លៃទទួលបានសុទ្ធក្រោយការកាត់កងជាមួយអប្បបរមាវិភាជន៍ និងឥណទានហើយត្រូវបានទទួលស្គាល់តាមបរិមាណទឹកដែលបានផ្គត់ផ្គង់ជូនអតិថិជនរបស់ខ្លួន។ ការធ្វើវិក្កយបត្រនៃការប្រើប្រាស់ទឹកត្រូវបានធ្វើឡើងក្នុងរយៈពេលរៀងរាល់២ខែម្តង។

- **ចំណូលបានពីសេវាសាងសង់៖** គឺជាចំណូលបានមកពីសេវាសាងសង់ ទាក់ទិនទៅនឹងការប្តូរ និងការពង្រីកប្រព័ន្ធចែកចាយទឹក ដែល រ.ទ.ស.ភ. បានសាងសង់ជូនក្រុមហ៊ុនសំណង់មួយ។

- **ចំណូលផ្សេងៗរួមមាន៖** ចំណូលបានមកពីការថែទាំនាឡិកាលក់សម្ភារតបណ្តាញទឹកការផាក់ពិន័យពីការប្រើប្រាស់ទឹកពុំមានការអនុញ្ញាតពី រ.ទ.ស.ភ. និងផ្សេងៗ។

- **ចំណូលថែទាំនាឡិកា៖** គឺជាចំណូលបានពីថ្លៃឈ្នួលថែទាំនាឡិកាដោយគិតថ្លៃ៥០រៀលក្នុងទំហំនាឡិកា១៥មម ផ្អែកតាមទំហំនាឡិកាជារៀងរាល់ខែ។ ចំណូលនេះត្រូវបានប្រើប្រាស់សម្រាប់ផ្លាស់ប្តូរនាឡិកាជូនអតិថិជននាពេលអនាគត។
- **ចំណូលពីការលក់សម្ភារតបណ្តាញទឹក៖** គឺជាចំណូលទទួលបានពីការលក់នាឡិកាស្នូងទឹកបំពង់ និងសម្ភារតភ្ជាប់។
- **ចំណូលពីការផាក់ពិន័យ៖** គឺជាចំណូលទទួលបានពីការផាក់ពិន័យលើការបង់ថ្លៃប្រើប្រាស់ទឹកយឺតយ៉ាវ និងពិន័យលើបទល្មើសតបណ្តាញទឹកដោយពុំមានការអនុញ្ញាតពី រ.ទ.ស.ភ.។
- **ចំណូលផ្សេងៗ៖** គឺជាចំណូលទទួលបានមកពីការរួមចំណែករបស់អតិថិជនប្រភេទពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងការវិនិយោគសម្រាប់ការភ្ជាប់បណ្តាញពិសេសចូលទីតាំងផ្ទាល់របស់ពួកគេ។ ក្រៅពីនោះគឺជាចំណូលដែលទទួលបានពីកម្រៃសេវាលើការទារថ្លៃថែទាំលូទឹកស្អុយរបស់សាលារាជធានីភ្នំពេញ។

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨

	ត្រីមាសទី៣ ឆ្នាំ២០១៩ (ពាន់រៀល)	ត្រីមាសទី៣ ឆ្នាំ២០១៨ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល/ភាគរយ)	
ចំណូលសរុប	៦៣.៩៣១.១៩៩	៥៨.០៣៤.៩០០	៥.៨៩៦.២៩៩	១០,១៦%

រ.ទ.ស.ភ. មានចំណូលសរុប៦៣.៩៣១.១៩៩.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ និង៥៨.០៣៤.៩០០.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានទឹកប្រាក់កើនឡើងចំនួន៥.៨៩៦.២៩៩.០០០រៀល ស្មើនឹង១០,១៦%។ យើងឃើញថាកត្តាដែលធ្វើឲ្យកើនឡើងនេះគឺដោយសារ ចំណូលពីការលក់ទឹកស្អាតបានកើនឡើងចំនួន២.១៤២.៤២៧.០០០រៀល ស្មើនឹង៤% ហើយនៅត្រីមាសនេះ រ.ទ.ស.ភ. ចំណេញពីការប្តូររូបិយប័ណ្ណ-សុទ្ធ ចំនួន១.៨៥៨.៥៥៨.០០០រៀល ផ្ទុយទៅវិញនៅត្រីមាសទី៣ ឆ្នាំ២០១៨ រ.ទ.ស.ភ. ខាតពីការប្តូររូបិយប័ណ្ណ-សុទ្ធ ចំនួន៤៤៦.៦០៥.០០០រៀល ដែលធ្វើឲ្យមានបម្រែបម្រួលចំនួន ២.៣០៥.១៦៣.០០០រៀល ស្មើនឹង៥១៦,១៥% និងចំណូលផ្សេងៗកើនឡើង ចំនួន១.០២៨.៤២២.០០០រៀល ស្មើនឹង៣០,០៣% ផងដែរ។

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

២- ការវិភាគចំណូលតាមផ្នែក

ការវិភាគចំណូលតាមផ្នែករបស់ រ.ទ.ស.ភ. មានដូចខាងក្រោម:

	ត្រីមាសទី៣ ឆ្នាំ២០១៩ (ពាន់រៀល)		ត្រីមាសទី៣ ឆ្នាំ២០១៨ (ពាន់រៀល)	
	ចំណូលថ្លៃលក់ទឹក	៥៥.៧៦២.១១១	៨៧,២២%	៥៣.៦១៩.៦៨៤
ចំណូលពីសេវាសាងសង់	១.៨៥៧.៦៦៧	២,៩១%	៩៩០.៧៧៥	១,៧១%
ចំណេញពីការប្តូររូបិយប័ណ្ណ-សុទ្ធ	១.៨៥៨.៥៥៨	២,៩១%	-	-
ចំណូលផ្សេងៗ	៤.៤៥២.៨៦៣	៦,៩៧%	៣.៤២៤.៤៤១	៥,៩០%

មានតែប្រាក់ចំណូលតាមប្រភេទជាសារវន្តត្រូវបានលើកឡើងសម្រាប់ការវិភាគខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨

	ត្រីមាសទី៣ ឆ្នាំ២០១៩		ត្រីមាសទី៣ ឆ្នាំ២០១៨		បម្រែបម្រួល		
	បរិមាណ (ម ^៣)	ទឹកប្រាក់ (ពាន់រៀល)	បរិមាណ (ម ^៣)	ទឹកប្រាក់ (ពាន់រៀល)	បរិមាណ (ម ^៣)	ទឹកប្រាក់ (ពាន់រៀល)	ទឹកប្រាក់ (ភាគរយ)
ការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់តាមផ្ទះ	២៧.៧៩៨.២៦៥	២៤.៦៦៩.៥១៩	២៤.៨៦០.០៦៨	២២.០៦១.៩៧៨	២.៩៣៨.១៩៧	២.៦០៧.៥៤១	១១,៨២%
ការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	២០.០៣១.៣៦១	២៣.៨៣៦.៣៧៣	១៩.៨៧៤.២៥០	២៣.៦២៥.៨៩៣	១៥៧.១១១	២១០.៤៨០	០,៨៩%
ការលក់ទឹកស្អាតជូនបន្ទប់ជួល	៣.១០៣.៣៩២	២.១៨៨.៧៤៥	៣.២១៤.៦៣៣	២.២៦២.៤៧៣	(១១៥.២៤១)	(៧៣.៧២៨)	(៣,២៦%)
ចំណូលផ្សេងៗ	-	៤.៤៥២.៨៦៣	-	៣.៤២៤.៤៤១	-	១.០២៨.៤២២	៣០,០៣%

- ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់តាមផ្ទះ (ប្រភេទជីវភាព)

រ.ទ.ស.ភ. មានចំណូលថ្លៃទឹកជីវភាពចំនួន២៤.៦៦៩.៥១៩.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ និង២២.០៦១.៩៧៨.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានទឹកប្រាក់កើនឡើងចំនួន ២.៦០៧.៥៤១.០០០រៀល ស្មើនឹង១១,៨២%។ យើងឃើញថាការកើនឡើងនេះដោយសារចំនួនអតិថិជនបានកើនឡើងចំនួន ២២.១៣០នាក់ ពី២៩៧.២៤២បណ្តាញ ទៅ៣១៩.៣៧២បណ្តាញ។

- ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម (ប្រភេទអាជីវកម្មនិងឧស្សាហកម្ម)

រ.ទ.ស.ភ. មានចំណូលថ្លៃទឹកប្រភេទអាជីវកម្ម និងឧស្សាហកម្មចំនួន២៣.៨៣៦.៣៧៣.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ និង២៣.៦២៥.៨៩៣.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានទឹកប្រាក់កើនឡើងចំនួន២១០.៤៨០.០០០រៀលស្មើនឹង០,៨៩%។ យើងឃើញថាកំណើននេះកើនឡើងដោយសារចំនួនអតិថិជនបានកើនឡើងចំនួន ២.៦៨៦បណ្តាញ កើនពី៥៨.១១៨បណ្តាញ ទៅ៦០.៨០៤បណ្តាញ ប៉ុន្តែការប្រើប្រាស់ទឹកក្នុងមួយបណ្តាញក្នុងមួយខែបានថយចុះចំនួន៣,៩៣ម^៣។

- ចំណូលបានពីការលក់ទឹកស្អាតជូនបន្ទប់ជួល

រ.ទ.ស.ភ. មានចំណូលពីការលក់ទឹកស្អាតជូនបន្ទប់ជួល ចំនួន២.១៨៨.៧៤៥.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ និង២.២៦២.៤៧៣.០០០ពាន់រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានទឹកប្រាក់ថយចុះចំនួន៧៣.៧២៨.០០០រៀលស្មើនឹង៣,២៦%។ យើងឃើញថាការថយចុះនេះ ដោយសារការប្រើប្រាស់ទឹកក្នុងមួយបណ្តាញក្នុងមួយខែថយចុះចំនួន ៥,៤០ម៉ែត្រគូប ទោះបីជាចំនួនអតិថិជនមានការកើនឡើងចំនួន៩បណ្តាញក៏ដោយ។

- ចំណូលផ្សេងៗ

រ.ទ.ស.ភ. មានចំណូលផ្សេងៗចំនួន៤.៤៥២.៨៦៣.០០០រៀល សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ និង ៣.៤២៤.៤៤១.០០០រៀល សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានទឹកប្រាក់កើនឡើងចំនួន ១.០២៨.៤២២.០០០រៀល ស្មើនឹង៣០,០៣%។ យើងឃើញថាការកើនឡើងនេះគឺដោយសារចំណូលពីសេវា ចំណូលពីការពិន័យ និងចំណូលពីការកាត់ត្រាចំណូលពីជំនួយ។



ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៣-ការវិភាគគំលាតចំណេញដុល

រ.ទ.ស.ភ. បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួនក្នុងទម្រង់ជារបាយការណ៍លទ្ធផលតាមប្រភេទ ដូចនេះពុំមានការបង្ហាញឲ្យឃើញនៅចំណេញដុលនោះទេ។ ប៉ុន្តែក្នុងទម្រង់របាយការណ៍នេះអាចឲ្យយើងធ្វើការពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ។

ចំណាយប្រតិបត្តិការនឹងលើកយកមកពិភាក្សានៅចំណុចទី៤- ការចំណេញមុនបង់ពន្ធខាងក្រោម។

៤- ការចំណេញមុនបង់ពន្ធ

ការចំណេញមុនបង់ពន្ធគឺជាលទ្ធផលដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ និងចំណូល/(ចំណាយ) ការប្រាក់សុទ្ធ។ ក្នុងការពិភាក្សា និងការវិភាគនៃចំណាយប្រតិបត្តិការ យើងលើកយកចំណាយសរុបរួមយកមកពិភាក្សាដូចខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨

	ត្រីមាសទី៣ ឆ្នាំ២០១៩ (ពាន់រៀល)	ត្រីមាសទី៣ ឆ្នាំ២០១៨ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល/ភាគរយ)	
ចំណូលសរុប	៦៣.៩៣១.១៩៩	៥៨.០៣៤.៩០០	៥.៨៩៦.២៩៩	១០,១៦%
ចំណាយសរុប	(៤១.៧៣៩.៦៧៥)	(៤៣.៩៣៦.២២០)	២.១៩៦.៥៤៥	៥,០០%
ចំណូលការប្រាក់	៤.៤៣៤.០៩៧	៣៤៩.១៦៣	៤.០៨៤.៩៣៤	១.១៦៩,៩២%
ចំណាយការប្រាក់	៤៤៧.២៩៨	(៤.៤០៧.៩០៧)	៤.៨៥៥.២០៥	១១០,១៥%
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	២៧.០៧២.៩១៩	១០.០៣៩.៩៣៦	១៧.០៣២.៩៨៣	១៦៩,៦៥%

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំណេញមុនបង់ពន្ធលើប្រាក់ចំណេញចំនួន ២៧.០៧២.៩១៩.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ និង១០.០៣៩.៩៣៦.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានទឹកកើនឡើងចំនួន ១៧.០៣២.៩៨៣.០០០រៀល ស្មើនឹង១៦៩,៦៥%។ យើងឃើញថាកត្តានៃការកើនឡើងនេះគឺដោយសារចំណូលសរុបមានការកើនឡើងចំនួន ៥.៨៩៦.២៩៩.០០០រៀល ស្មើនឹង១០,១៦% ទន្ទឹមនឹងការចំណាយសរុបមានការថយចុះចំនួន២.១៩៦.៥៤៥.០០០រៀល ស្មើនឹង៥% ហើយកត្តាចម្បងមួយទៀតគឺដោយសារ នៅដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ចំណាយការប្រាក់-សុទ្ធ របស់ រ.ទ.ស.ភ. ចំនួន ៤.០៥៨.៧៤៤.០០០រៀល ប៉ុន្តែផ្ទុយទៅវិញនៅដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ រ.ទ.ស.ភ. មានចំណូលការប្រាក់-សុទ្ធ ចំនួន៤.៨៨១.៣៩៥.០០០រៀល ដែលធ្វើឲ្យមានបម្រែបម្រួលរហូតដល់៨.៩៤០.១៣៩.០០០រៀល ស្មើនឹង ២២០,២៧%។

៥- ការវិភាគចំណេញក្នុងការិយបរិច្ឆេទ

រ.ទ.ស.ភ. ស្ថិតក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ រ.ទ.ស.ភ. មានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណេញជាប់ពន្ធនូវអត្រា ២០%។ ដោយឡែកពន្ធលើប្រាក់ចំណេញដែលជាប់អត្រា២០% បានមកពីលទ្ធផលនៃប្រាក់ចំណេញគណនេយ្យ ទូទាត់ជាមួយនឹងចំណាយដែលមិនអាចកាត់កងបានក្នុងអត្រាពន្ធ ២០%។

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨

	ត្រីមាសទី៣ ឆ្នាំ២០១៩ (ពាន់រៀល)	ត្រីមាសទី៣ ឆ្នាំ២០១៨ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល/ភាគរយ)	
ចំណេញមុនបង់ពន្ធ (ក)	២៧.០៧២.៩១៩	១០.០៣៩.៩៣៦	១៧.០៣២.៩៨៣	១៦៩,៦៥%
ចំណាយពន្ធលើប្រាក់ចំណេញ (ខ)	(៥.៤០៥.០៤០)	(២.៨៣២.៧២៧)	(២.៥៧២.៣១៣)	៩០,៨១%
ចំណេញក្នុងគ្រា	២១.៦៦៧.៨៧៩	៧.២០៧.២០៩	១៤.៤៦០.៦៧០	២០០,៦៤%
អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ (ខ)/(ក)	១៩,៩៦%	២៨,២១%		

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៥- ការវិភាគចំណេញក្នុងការិយបរិច្ឆេទ (ត)

រ.ទ.ស.ភ. មានចំណេញក្នុងគ្រាចំនួន ២១.៦៦៧.៨៧៩.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ និង៧.២០៧.២០៩.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានទឹកប្រាក់ កើនឡើងចំនួន១៤.៤៦០.៦៧០.០០០រៀល ស្មើនឹង២០០,៦៤%។ ការកើនឡើងនេះដោយសារ ចំណេញមុនបង់ពន្ធមានការ កើនឡើងចំនួន១៧.០៣២.៩៨៣.០០០រៀល ទោះបីជាចំណាយពន្ធលើប្រាក់ចំណេញសម្រាប់ត្រីមាសនេះមានការកើនឡើងចំនួន ២.៥៧២.៣១៣.០០០រៀល ស្មើនឹង៩០,៨០% ក៏ដោយ។

៦- ការវិភាគលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

ដោយអនុសញ្ញាស្តីពីការចូលនិវត្តន៍ ត្រូវបានរំសាយតាំងពីដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហេតុនេះ មិនមានផលប៉ះពាល់ដល់លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទត្រីមាសទី៣ ឆ្នាំ២០១៩នេះទេ។

៧- ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាពនិងលទ្ធផលហិរញ្ញវត្ថុ

ផលចំណេញដែលទទួលបានកន្លងមក ក៏ដូចជាកំណើនពីមួយឆ្នាំទៅមួយឆ្នាំ គឺដោយសារតែមានកត្តាគាំទ្រដូចខាងក្រោម៖

-អត្រាទឹកបាត់បង់៖ រ.ទ.ស.ភ. បានប្រើប្រាស់នូវយន្តការដ៏មានប្រសិទ្ធភាព ដើម្បីកាត់បន្ថយអត្រាទឹកបាត់បង់មកត្រឹម ៨,៩៥% ប៉ុណ្ណោះនៅត្រីមាសនេះ។ កត្តានេះជាកត្តាចម្បងដែលធ្វើឲ្យ រ.ទ.ស.ភ. មានចេរភាពហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសរក្សានូវស្ថានភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍសហគ្រាសប្រកបដោយនិរន្តរភាព។

-ការបង្កើនចំនួនអតិថិជន៖ ដើម្បីទទួលបាននូវចំណូលពីការលក់ទឹកស្អាត រ.ទ.ស.ភ. បានបង្កើនចំនួនអតិថិជនរបស់ខ្លួន ដោយពង្រីក ផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ដែលពុំទាន់មានការផ្គត់ផ្គង់ទឹកស្អាត ដូចជាការបំពេញផ្ទៃសេវាឲ្យបាន១០០% នៅក្នុងរាជធានីភ្នំពេញ តំបន់ ជុំវិញរាជធានីភ្នំពេញ ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច។

-ការបង្កើនថ្លៃលក់ទឹកមធ្យម៖ តាមរយៈការស្វែងរកអតិថិជន ដែលជាប្រភេទអាជីវកម្ម-ឧស្សាហកម្ម ធ្វើឲ្យថ្លៃលក់ទឹកមធ្យមរបស់ រ.ទ.ស.ភ. កើនឡើង ដោយសារតែថ្លៃប្រើប្រាស់ទឹករបស់អតិថិជនប្រភេទនេះមានកម្រិតខ្ពស់ជាងអតិថិជនប្រភេទផ្សេងទៀត។

-ការគ្រប់គ្រងលើការចំណាយប្រតិបត្តិការ៖ រ.ទ.ស.ភ. ធ្វើការគ្រប់គ្រងលើការចំណាយនេះ ពិសេសការចំណាយលើការប្រើប្រាស់ ថាមពលអគ្គិសនីដែលជាចំណាយដ៏ធំ និងសំខាន់ក្នុងដំណើរការប្រតិបត្តិកម្មទឹកស្អាត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដូចជាជ្រើសរើស យកការប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលអាចប្រែប្រួលទៅតាមសំពាធទឹក។ នៅឆ្នាំ២០១២ រ.ទ.ស.ភ. ចាប់ផ្តើមប្រើប្រាស់វត្ថុធាតុដើមក្នុងការធ្វើ ប្រព្រឹត្តិកម្មទឹកដែលមានប្រសិទ្ធភាពខ្ពស់ គឺមានតម្លៃទាប ដូចជាការប្រើប្រាស់សារធាតុបណ្តុំកក(PAC) ជំនួសសាច់ដុំ។

-ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវដំណើរការកិច្ចលទ្ធកម្ម៖ រ.ទ.ស.ភ. បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់បញ្ញត្តិ និងគោលការណ៍ណែនាំផ្សេងៗ សម្រាប់ដំណើរការកិច្ចលទ្ធកម្មក្នុងការទិញបំពង់ សម្ភារ និងវត្ថុធាតុដើម ដែលដំណើរការនេះឆ្លុះបញ្ចាំងឲ្យឃើញពីតម្លាភាព និងការប្រកួតប្រជែង ថ្លៃទំនិញនៅលើទីផ្សារ ដែលជាហេតុធ្វើឲ្យ រ.ទ.ស.ភ. ទទួលបានការទិញនូវតម្លៃទាប តែក៏មិនមើលរំលងនូវគុណភាពនោះដែរ។

-អត្រាទាបប្រាក់៖ អត្រានេះមិនត្រឹមតែធ្វើឲ្យ រ.ទ.ស.ភ. មានសន្ទនីយភាពខ្ពស់នោះទេ តែក៏ធ្វើឲ្យ រ.ទ.ស.ភ. មានលទ្ធភាពគ្រប់គ្រាន់ក្នុង ការប្រើប្រាស់ទុនបង្វិលរបស់ខ្លួនឲ្យមានប្រសិទ្ធភាពផងដែរ។

-ការគ្រប់គ្រងសាច់ប្រាក់៖ តាមរយៈអត្រាទាបប្រាក់ដែលមានកម្រិតខ្ពស់ខាងលើនេះធ្វើឲ្យ រ.ទ.ស.ភ. មានលទ្ធភាពគ្រប់គ្រាន់ក្នុងការ គ្រប់គ្រងសាច់ប្រាក់ដោយទទួលបាននូវប្រសិទ្ធភាពខ្ពស់។ ក្នុងការគ្រប់គ្រងនេះ រ.ទ.ស.ភ. បានរក្សាទុកនូវសាច់ប្រាក់សម្រាប់ប្រើប្រាស់ ជាទុនបង្វិលក្នុងរយៈពេល២ ទៅ៣ខែ ឯសាច់ប្រាក់ដែលទំនេរនោះ រ.ទ.ស.ភ. បានធ្វើការវិនិយោគរយៈពេលខ្លី ដោយដាក់ប្រាក់បញ្ញើមាន កាលកំណត់រយៈពេលខ្លីនៅធនាគារពាណិជ្ជ ជាមួយនឹងការទទួលបាននូវអត្រាការប្រាក់ខ្ពស់តែ រ.ទ.ស.ភ. ក៏បានធ្វើការប្តឹងថ្លៃពីហានិភ័យ និងផលចំណេញពីអត្រាការប្រាក់ខ្ពស់នេះដែរ។

-ការជ្រើសរើសយកនូវអ្នកផ្តល់ហិរញ្ញប្បទានដែលផ្តល់អត្រាការប្រាក់ទាប៖ ដោយសារមានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់ ធ្វើឲ្យ រ.ទ.ស.ភ. មានតម្រូវការហិរញ្ញប្បទានសម្រាប់គម្រោងវិនិយោគដូច ជាការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ការតបណ្តាញមេនាំទឹក និងបណ្តាញចែកចាយ។ រ.ទ.ស.ភ. បានស្វែងរកដៃគូអភិវឌ្ឍន៍ជាតិដូចជាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីទទួលបាននូវ ហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់ទាប។

-ស្ថានភាពសេដ្ឋកិច្ច៖ ការប្រែប្រួលនូវស្ថានភាពសេដ្ឋកិច្ចជះឥទ្ធិពលលើមធ្យមភាគនៃការប្រើប្រាស់ ក្នុងមួយបណ្តាញក្នុងមួយខែ ដែលធ្វើឲ្យមានការប្រែប្រួលទៅលើកម្រិតនៃថ្លៃលក់ទឹកមធ្យម។



ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ដោយយោងទៅតាមការសិក្សានៃតម្រូវការប្រើប្រាស់ទឹកធៀបទៅនឹងកំណើនប្រជាជននៅក្នុងរាជធានីភ្នំពេញ ដោយសារការពង្រីកតំបន់ជុំវិញរាជធានីភ្នំពេញ រ.ទ.ស.ភ. នឹងត្រូវធ្វើការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ដែលមានពីរដំហានបន្ថែមទៀតនៅបាក់ខែង និងសាងសង់រោងចក្រចំការមនឡើងវិញដែលមានសមត្ថភាពផលិតទឹកស្អាតចំនួន៥២.០០០មែត្រគូបក្នុង១ថ្ងៃ បាននឹងកំពុងដំណើរការសាកល្បង។ គម្រោងវិនិយោគរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងដំហាន១ ដែលមានសមត្ថភាពផលិតទឹកស្អាតចំនួន១៩៥.០០០មែត្រគូបក្នុង១ថ្ងៃ ដែលគ្រោងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៣។ គម្រោងវិនិយោគរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធដំហាន២ នឹងចាប់ផ្តើមសាងសង់បន្ទាប់ពីដំហាន១ត្រូវបានបញ្ចប់ ដែលមានសមត្ថភាពផលិតបន្ថែមចំនួន១៩៥.០០០មែត្រគូបក្នុង១ថ្ងៃ ដើម្បីបំពេញតម្រូវការទឹកស្អាតចាប់ពីឆ្នាំ២០២៥។

២- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ការប្រែប្រួលនៃថ្លៃវត្ថុធាតុដើមសម្រាប់ប្រព្រឹត្តកម្មទឹកស្អាត អាចប៉ះពាល់ដល់ថ្លៃដើមផលិត ប៉ុន្តែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដោយសារការចំណាយនេះមានអត្រាមិនលើសពី១០% នៃចំណាយប្រតិបត្តិការ។ ទោះជាយ៉ាងណាក៏ដោយ រ.ទ.ស.ភ. ក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាថ្លៃវត្ថុធាតុដើមសមស្របទៅតាមតម្លៃលើទីផ្សារជាក់ស្តែង ហើយនីតិវិធីនេះក៏ផ្តល់លទ្ធភាពសម្រាប់ រ.ទ.ស.ភ. ទទួលបាននូវតម្លៃប្រកួតប្រជែង ដែលមានតម្លៃទាប។

៣- ការវិភាគលើពន្ធ

រ.ទ.ស.ភ. ស្ថិតក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះរ.ទ.ស.ភ. មានកាតព្វកិច្ចត្រូវបង់ពន្ធអាករទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន។ រ.ទ.ស.ភ. មានកាតព្វកិច្ចបង់ពន្ធអាករ ទៅតាមរបបពិត និងជាសហគ្រាសជាប់ពន្ធធំ ដែលកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។

៤- ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ គណៈគ្រប់គ្រងយល់ថា រ.ទ.ស.ភ. ពុំមានធាតុដែលខុសពីធម្មតា និងវិសាមញ្ញនោះទេ។

គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់របស់ រ.ទ.ស.ភ. គឺការលក់ទឹកស្អាត ដែលជាតម្រូវការចាំបាច់របស់ប្រជាជននៅក្នុងរាជធានីភ្នំពេញ។ ចំណូលពីការលក់ទឹកស្អាតនេះ បានចូលរួមចំណែកលើសពី៨០% នៃចំណូលសរុបនៅត្រីមាសទី៣ ឆ្នាំ២០១៩នេះ ហើយ រ.ទ.ស.ភ. ក៏ជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ។ ប្រាក់ចំណូលអាចមានការកើនឡើង អាស្រ័យទៅតាមចំនួនប្រជាពលរដ្ឋដូចជាការពង្រីករាជធានីភ្នំពេញ និងការធ្វើចំណាកស្រុករបស់ប្រជាជននៅតាមបណ្តាខេត្តមករស់នៅក្នុងរាជធានីភ្នំពេញ។

ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ឃ.១- ផលប៉ះពាល់នៃអត្រាប្តូរប្រាក់

រ.ទ.ស.ភ. បានកត់ត្រាបញ្ជីគណនេយ្យដោយប្រើប្រាស់រូបិយប័ណ្ណគោលគឺ “ប្រាក់រៀល”។ ប្រតិបត្តិការជាប្តូររូបិយប័ណ្ណបរទេសត្រូវបានប្តូរទៅជាប្តូររូបិយប័ណ្ណគោលតាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតដែលបណ្តាលមកពីការទូទាត់ប្រតិបត្តិការបែបនេះការប្តូរទ្រព្យសកម្ម និងបំណុលរូបិយប័ណ្ណបរទេសត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិត។

ឃ.២- ផលប៉ះពាល់នៃអត្រាការប្រាក់

ឃ.២.១- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណូលការប្រាក់

ដោយសារនៅប្រទេសកម្ពុជាពុំមានទីផ្សាររូបិយប័ណ្ណ ដូច្នេះ រ.ទ.ស.ភ. មានលទ្ធភាពត្រឹមតែវិនិយោគរយៈពេលខ្លីលើការដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេល១ឆ្នាំ នៅធនាគារពាណិជ្ជក្នុងស្រុកតែប៉ុណ្ណោះ។

ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ (ត)

ឃ.២- ផលប៉ះពាល់នៃអត្រាការប្រាក់ (ត)

ឃ.២.២- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណាយការប្រាក់

រ.ទ.ស.ភ. មានប្រភពហិរញ្ញប្បទានពីរ ដែលមានអត្រាការប្រាក់ថេរ និងប្រែប្រួល។ ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ថេរមាន ហិរញ្ញប្បទានដែលទទួលបានតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅអត្រា១,៦៥% និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅអត្រា០,៦៦% ក្នុងមួយឆ្នាំ។ ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ប្រែប្រួលមានហិរញ្ញប្បទានពីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅអត្រា EURIBOR ៦ខែ ដក១,៣៥ពិន្ទុ។ តែអត្រានេះមិនឲ្យទាបជាង០,២៥% និងមិនខ្ពស់ជាង៥,២១% ក្នុងឆ្នាំនោះទេ។ ហិរញ្ញប្បទាននេះនឹងត្រូវប្តូរទៅហិរញ្ញប្បទានដែលមានអត្រាការប្រាក់ថេរចាប់ពីខែកញ្ញា ឆ្នាំ២០១៣។

ឃ.២.៣- ផលប៉ះពាល់នៃថ្លៃទំនិញ

តាមរយៈដំណើរការកិច្ចលទ្ធកម្មរបស់ រ.ទ.ស.ភ. ដែលអនុលោមទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន រួមផ្សំនឹងគោលការណ៍ណែនាំផ្សេងៗ ដែលតម្រូវឲ្យ រ.ទ.ស.ភ. ធ្វើកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់សម្ភារ និងវត្ថុធាតុដើមទៅតាមតម្លៃប្រកួតប្រជែងឬតម្លៃចរចារួច។ ទោះបីជាមានបម្រែបម្រួលនៃបរិមាណប្រើប្រាស់វត្ថុធាតុដើមក៏ដោយ វត្ថុធាតុសម្រាប់ការប្រព្រឹត្តកម្មទឹកមានចំណែកតូចបើប្រៀបធៀបនឹងការចំណាយដំណើរការនៅឆ្នាំនីមួយៗ។ គណៈគ្រប់គ្រងជឿជាក់ថា បម្រែបម្រួលនៃបរិមាណប្រើប្រាស់នេះមិនប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពហិរញ្ញវត្ថុរបស់សហគ្រាសឡើយ។

ង- ផលប៉ះពាល់នៃអតិផរណា

រ.ទ.ស.ភ. បានរក្សានូវថ្លៃលក់ទឹកថេរមិនប្រែប្រួលចាប់តាំងពី២០០១ រហូតដល់បច្ចុប្បន្ន ដោយមិនធ្វើការកែសម្រួលទៅតាមការប្រែប្រួលនៃអតិផរណាឡើយ ហើយនៅតែរក្សាបាននូវចរភាពហិរញ្ញវត្ថុបានយ៉ាងល្អប្រសើរ។

ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រដ្ឋាភិបាល

ធុរកិច្ចរបស់ រ.ទ.ស.ភ ទទួលបានការជះឥទ្ធិពលពីគោលនយោបាយមួយចំនួន ដែលកំណត់ដោយរាជរដ្ឋាភិបាលដូចជា៖

- **ថ្លៃលក់ទឹកស្អាត៖** ដោយសារទឹកស្អាតជាតម្រូវការចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាជនទូទាំងរាជធានីភ្នំពេញដូច្នោះតម្លៃនេះត្រូវបានកំណត់ដោយរដ្ឋាភិបាល។
- **ការពង្រីកផ្ទៃសេវា៖** ការពង្រីកផ្ទៃសេវារបន្ថែមដើម្បីផ្គត់ផ្គង់ទឹកស្អាតត្រូវបានរឹតត្បិតដោយបេសកកម្មរបស់ រ.ទ.ស.ភ. ដែលអនុញ្ញាតឲ្យផលិត និងចែកចាយទឹកសម្រាប់ការប្រើប្រាស់របស់សាធារណជននៅក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ ការរឹតត្បិតនេះត្រូវបានកំណត់ដោយអនុក្រឹត្យលេខ៥២អនក្រ.បកចុះ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦ ស្តីពីការបង្កើត រ.ទ.ស.ភ.។
- **ការពង្រីករាជធានីភ្នំពេញ៖** រាជរដ្ឋាភិបាលមានគោលនយោបាយពង្រីករាជធានីភ្នំពេញ ដោយបញ្ចូលឃុំបន្ថែមទៀតទៅក្នុងតំបន់រាជធានីភ្នំពេញដែលធ្វើឲ្យផ្ទៃសេវារបស់ រ.ទ.ស.ភ. ក្នុងការផ្គត់ផ្គង់ទឹកស្អាតក៏ត្រូវពង្រីកបន្ថែមដែរ។
- **កាតព្វកិច្ចរបស់ រ.ទ.ស.ភ. ក្នុងការផ្តល់ហិរញ្ញប្បទានទៅស្ថាប័នដទៃទៀត៖** រ.ទ.ស.ភ. មានកាតព្វកិច្ចត្រូវផ្តល់ហិរញ្ញប្បទានទៅរដ្ឋាករទឹកខេត្តពោធិ៍សាត់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងឧស្សាហកម្មនិងសិប្បកម្មនិងក៏ត្រូវជាក្រសួងអាណាព្យាបាលរបស់ រ.ទ.ស.ភ. ផងដែរ។
- **គោលនយោបាយពន្ធលើអចលនទ្រព្យ៖** ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ឲ្យអនុវត្តនូវប្រកាសលេខ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពី " ការប្រមូលពន្ធលើអចលនទ្រព្យ"។ អចលនទ្រព្យរបស់ រ.ទ.ស.ភ. គឺសម្រាប់បម្រើឲ្យប្រព័ន្ធផលិតកម្មទឹកស្អាត ដែលអចលនទ្រព្យប្រភេទនេះត្រូវបានលើកលែងពន្ធតាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ២០០៦សហវ.អពជ. ចុះថ្ងៃទី១៨ខែ ឧសភា ឆ្នាំ២០១១។

ទោះបីជាមានការរឹតត្បិតដោយគោលនយោបាយខាងលើក៏ដោយ ក៏គណៈគ្រប់គ្រងព្យាយាមរិះរកនូវគ្រប់មធ្យោបាយដើម្បីបង្កើនប្រាក់ចំណូលរបស់ រ.ទ.ស.ភ. ដើម្បីរក្សា និងធានាឲ្យបានចរភាពរបស់ រ.ទ.ស.ភ. ផងដែរដូចជាការបង្កើតនូវខ្សែសង្វាក់ធុរកិច្ចថ្មីសម្រាប់ រ.ទ.ស.ភ.។



ផ្នែកទី ៥.- ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការពារវិនិយោគិន

ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពុំមានព័ត៌មានចាំបាច់ផ្សេងទៀតត្រូវបង្ហាញទេ។

ហត្ថលេខាអភិបាល


របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ថ្ងៃ ៧ ខែ កញ្ញា ឆ្នាំ ២០១៩
ឯកស័ក ព.ស.២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៩
បានអាន និងឯកភាព



ហត្ថលេខា
សឹម នារ៉ា
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃ ៧ ខែ កញ្ញា ឆ្នាំ ២០១៩
ឯកស័ក ព.ស.២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៩
បានអាន និងឯកភាព



ហត្ថលេខា
សឹម ស៊ីថា
អភិបាល





រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ.)



: +៨៥៥(២៣) ៧២៤ ០៤៦



: ir@ppwsa.com.kh



: WWW.PPWSA.COM.KH

អគារលេខ ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ